

BRED
BANK

CAMBODIA

The smarter
way to bank.

2021

របាយការណ៍ ប្រចាំឆ្នាំ

លេខទំនាក់ទំនង: (+855) 23 999 222
លេខទំនាក់ទំនងឥតគិតថ្លៃ: 1800 20 1234
វេបសាយ: www.bredcambodia.com
អ៊ីមែល: contact@bredcambodia.com

អាសយដ្ឋានការិយាល័យកណ្តាល: អគារលេខ 30
មហាវិថី ព្រះនរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ
រាជធានីភ្នំពេញ កម្ពុជា



មាតិកា

សាររបស់នាយកប្រតិបត្តិ	01
អំពីធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី	04
យុទ្ធសាស្ត្ររបស់យើង	05
ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	06
សមិទ្ធផលក្នុងឆ្នាំ 2017-2021	07
ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2022	13
រចនាសម្ព័ន្ធអង្គភាព	14
អ្នកទទួលបន្ទុកអភិបាលកិច្ច	15
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	18
របាយការណ៍របស់សវនករឯករាជ្យ	25

សាររបស់នាយកប្រតិបត្តិ

លោក GUILLAUME CLAUDE PERDON
នាយកប្រតិបត្តិនៃធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី



ចក្ខុវិស័យសេដ្ឋកិច្ច

បន្ទាប់ពីការមកដល់ដែលមិននឹកស្មានដល់នៃជំងឺរាតត្បាត កូវីដ ក្នុងឆ្នាំ 2020 វាបានប្រែក្លាយឆ្នាំ 2021 ជាឆ្នាំដែលកម្ពុជា និងពិភពលោកទាំងមូលត្រូវរៀនពីទម្លាប់ថ្មីពីរបៀបរស់នៅជាមួយ Covid។ ជាមួយវិធានការយ៉ាងឆាប់រហ័សតាមរយៈដំណោះស្រាយរួមមានការបិទខ្ទប់សហគមន៍ និងយុទ្ធនាការចាក់វ៉ាក់សាំង យ៉ាងរហ័សប្រកបដោយមានប្រសិទ្ធភាព (អត្រានៃចំនួនអ្នកចាក់វ៉ាក់សាំង ខ្ពស់បំផុតទីពីរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក) ធ្វើឲ្យស្ថានភាពមានការធូរស្រាល ទាំងការធ្វើដំណើរ និងការរីកបន្តិចផ្សេងៗទៀតចាប់តាំងពីខែវិច្ឆិកាមក ដែលនាំមកនូវភាពវិជ្ជមាននៃការបើកដំណើរការអាជីវកម្មឡើងវិញជាបណ្តើរៗនៅប្រទេសកម្ពុជា។

អត្រាសេដ្ឋកិច្ចធ្លាក់ចុះ -3.1% ក្នុងឆ្នាំ 2020 បន្ទាប់ពីសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំប្រហែល 7% មុនពេល Covid។ ប៉ុន្តែនៅឆ្នាំ 2021 កំណើនសេដ្ឋកិច្ចបានស្ទុះើបឡើងវិញយ៉ាងឆាប់រហ័ស +3%។ ជាក់ស្តែងណាស់ វានៅតែជាងការរំពឹងទុកបើប្រៀបធៀបពីឆ្នាំមុនៗ ដោយសារការរាំងស្ទះលើកត្តា និងវិស័យសំខាន់ៗដូចជា វិស័យទេសចរណ៍ ការលក់ដុំ និងលក់រាយ។ ទន្ទឹមនឹងនេះ សកម្មភាពនៃវិស័យសំណង់នៅតែធ្លាក់ចុះក្នុងឆ្នាំ 2021 ខណៈដែលប្រភពនៃកំណើន ជាពិសេសឧស្សាហកម្មកាត់ដេរ និងផលិតកម្ម ក៏ដូចជាកសិកម្មបានបង្ហាញពីសញ្ញាវិជ្ជមាន នៃការគាំទ្រសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។

ទោះបីជាមានការងើបឡើងវិញនៃការនាំចេញផ្នែកផលិតកម្ម និងការពង្រីកការនាំចេញទំនិញកសិកម្មក៏ដោយ ឱនភាពពាណិជ្ជកម្មនៅតែធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលត្រូវបានព្យាករណ៍ថានឹងឈានដល់ 4.5% ក្នុងឆ្នាំ 2022 យោងតាមធនាគារពិភពលោក ខណៈដែលការរំពឹងទុករយៈពេលមធ្យម សម្លឹងឃើញផលវិជ្ជមានជាមួយនឹងទិសដៅនៃកំណើនដែលរំពឹងថា នឹងត្រឡប់ឈានទៅដល់ 6%+។

ជាសំណាងល្អ វិស័យធនាគារនៅតែរីកលូតលាស់ជាមួយនឹងកំណើនកើនឡើង +23% នៅក្នុងផលបំព្រៃប្រាក់កម្ចីក្នុងឆ្នាំ 2021 និងការកើនឡើង +16% នៃប្រាក់បញ្ញើ។ ធនាគារកណ្តាលរក្សាសមាមាត្រតម្រូវការបម្រុង 7%។ វាក៏អនុញ្ញាតឱ្យវិស័យធនាគារបន្តរៀបចំការកែប្រែប្រាក់កម្ចីរហូតដល់ចុងឆ្នាំ 2021 ដែលមានចំនួន 12% នៃផលបំព្រៃប្រាក់កម្ចីនៅចុងឆ្នាំ 2021។

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ក្នុងឆ្នាំ 2021

ទោះបីជាមានបញ្ហាប្រឈមនៃជំងឺរាតត្បាត និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ ធនាគារ ប្រេដ បានជម្រុញផែនការរបស់ខ្លួននៅឆ្នាំ 2021។ ក្នុងខែកញ្ញា ក្រុមសម្ព័ន្ធ BRED Group របស់យើង បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះព្រះរាជាណាចក្រកម្ពុជា ដោយបន្ថែមទុនថ្នាក់ទី 1 ចំនួន 35 លានដុល្លារកាលពីខែកញ្ញា ឆ្នាំ 2021។

ខណៈពេលដែលការវិនិយោគដ៏សំខាន់នេះអាចផ្តល់លទ្ធភាពដើម្បីបន្តពង្រីកសក្តានុពលអាជីវកម្មយើងខ្ញុំក៏បានដាក់ចេញ **ផែនការយុទ្ធសាស្ត្រគោលដៅ 2025** ថ្មី ដែលត្រូវផ្តោតលើការពង្រីកកំណើនក្នុងរយៈពេល 3 ឆ្នាំខាងមុខតាមរយៈ ការបើកសាខាថ្មី បង្កើនផលិតផលឲ្យកាន់តែសម្បូរបែប បង្កើនតួលេខអតិថិជន និងទាក់ទាញបុគ្គលិកឆ្នើមបន្ថែមទៀត។

យើងកំពុងសាងសង់នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលមានតួលេខអតិថិជនជិត 9,000 ដែលក្នុងនោះរួមមានអាជីវកម្មចំនួន 700។ ចំណូលដែលបានមកពីអតិថិជនលក្ខណៈបុគ្គលរបស់យើងកើនដល់ 28% ដែលចំណែកចូលរួមដ៏សំខាន់ដល់ចំណូលសរុបរបស់ធនាគារ។

ទោះបីជាជួបប្រទះនឹងឧបសគ្គដ៏លំបាកបណ្តាលមកពី កូវីដ យ៉ាងណាក្តី ផលប៉ះពាល់ប្រាក់កម្ចីរបស់យើងខ្ញុំមានត្រឹមតែ 6% ប៉ុណ្ណោះ ដែលត្រូវបានរៀបចំឡើងវិញ ជាមួយនឹងអត្រាប្រាក់កម្ចីមិនដំណើរការទាបត្រឹមតែ 0.2% ប៉ុណ្ណោះ។

សរុបមក ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានបង្ហាញពីកំណើនលឿនជាងទីផ្សារ៖ ប្រាក់កម្ចី +34% និងប្រាក់បញ្ញើ +16%។ ចាប់តាំងពីបើកដំណើរការអាជីវកម្មក្នុងឆ្នាំ 2017 មក នេះជាឆ្នាំដំបូងដែលអាជីវកម្មរបស់យើងខ្ញុំរួចដើមមកវិញ ជាមួយនឹង ប្រាក់ចំណេញសុទ្ធចំនួន 800,000 ដុល្លារអាមេរិក។

សមិទ្ធផល និងការវិវឌ្ឍសំខាន់ៗផ្សេងទៀតក្នុងអំឡុងឆ្នាំតែមួយនេះ (ត្រីមាសទី 4) រួមមានការដាក់បញ្ចេញលើទីផ្សារនូវសេវាធនាគារឯកសិទ្ធិជាមួយកញ្ចប់គណនី Platinum ការជ្រើសរើសក្រុមការងារសេវាធនាគារឯកសិទ្ធិ និងការបើកសម្ពោធបន្ទប់រង់ចាំពិសេសសម្រាប់អតិថិជនលំដាប់ខ្ពស់ ក៏ដូចជាការបើកសាខាថ្មី 2កន្លែង និងការបង្កើនសមត្ថភាពទូទាត់វិក្កយបត្ររបស់យើង។

យើងខ្ញុំបានចំណាយពេលពេញមួយឆ្នាំដោយផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើ ការច្នៃប្រឌិត និងគុណភាព។ យើងខ្ញុំនៅតែបន្តប្តេជ្ញាលើស្តង់ដារខ្ពស់បំផុតនៃសេវាកម្មអតិថិជន និងគុណតម្លៃ។ ទាំងនេះ គឺជាធាតុបង្កើតនូវភាពលេចធ្លោ ដែលជាផ្នែកដ៏សំខាន់សម្រាប់ធនាគារប្រេដ ប៊ែង (ខេមបូឌា) នៅក្នុងទីផ្សារនេះ ហើយចក្ខុវិស័យនៃធនាគាររបស់យើងខ្ញុំ គឺសង្កត់ធ្ងន់លើទំនាក់ទំនងយូរអង្វែង គោលការណ៍ ឈ្មោះ-ឈ្មោះរវាងអតិថិជន និងធនាគារ ដែលយកភាពជឿជាក់ជាភាសាទំនាក់ទំនង។ ជាការពិតណាស់ ការជឿទុកចិត្តរបស់អតិថិជន និយតករ សហគមន៍ និងបុគ្គលិករបស់យើង គឺពិតជាសំខាន់បំផុត។ យើងអនុវត្តតាមយុទ្ធសាស្ត្រ “នៅក្បែរអតិថិជនយ៉ាងជិតស្និទ្ធជានិច្ច (Banking Without Distance)” នៃសម្ព័ន្ធ BRED Group របស់យើងដែលផ្តល់ការសន្យាអតិថិជនរបស់យើងនូវស្តង់ដារគំរូជាសកលលើការកសាងទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយអតិថិជនដោយផ្ទាល់ ដែលមានការគាំទ្រដោយដំណោះស្រាយឌីជីថលពិសេស។

គំរូទំនាក់ទំនងនេះត្រូវបានបង្កើតឡើងលើលទ្ធភាពនៃការបង្កើតដំណោះស្រាយសមស្រប និងផ្អែកលើមូលដ្ឋានកសាងទំនាក់ទំនងរយៈពេលយូរអង្វែង ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន ទាំងតម្រូវការប្រចាំថ្ងៃ និងអាជីវកម្មរបស់ពួកគាត់។ នេះគឺជាគំរូសេវាកម្មដែលអតិថិជនរបស់យើងខ្ញុំពេញចិត្ត ហើយវាជាចំណុចស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើង តាមរយៈកម្មវិធីបន្តការវិនិយោគ ប្រកបដោយចីរភាព។

សេចក្តីបញ្ចប់

នៅពេលបិទបញ្ជីអាជីវកម្មឆ្នាំ 2021 យើងពិតជាមានទំនុកចិត្តចំពោះអាជីវកម្មក្នុងឆ្នាំថ្មីខាងមុខ។ ក្រុមការងារប្រតិបត្តិរបស់ធនាគារបានខិតខំប្រឹងប្រែងដើម្បីបង្កើតផែនការរយៈពេល 3 ឆ្នាំដ៏រឹងមាំនៃការពង្រីកកំណើន ហើយជាមួយនឹងការគាំទ្រយ៉ាងស្វាហាប់ពីសំណាក់បុគ្គលិកដ៏ឆ្នើមរបស់យើងខ្ញុំ។

សំខាន់ជាងនេះទៅទៀតនោះ គឺយើងខ្ញុំកំពុងកសាងមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ ដោយមានការជួយជ្រោមជ្រែងពីសម្ព័ន្ធធនាគារអន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោក។ ការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្ព័ន្ធធនាគារ BRED Group ចំពោះប្រទេសកម្ពុជា គឺជាទុន និងខែលដ៏រឹងមាំមួយ ដើម្បីប្រឈមនឹងបញ្ហានានាដូចជា វិបត្តិសេដ្ឋកិច្ចពិភពលោកនាពេលអនាគតដែលអាចនឹងកើតឡើង។

អ្វីដែលមិនអាចបំភ្លេចបាននោះ គឺអតិថិជន ដែលយើងខ្ញុំតែងតែដឹងគុណសម្រាប់ការគាំទ្ររបស់ពួកគាត់ ហើយភាពជាដៃគូរបស់ពួកគាត់ជាមួយធនាគារយើងខ្ញុំ គឺជាកម្លាំងចលកម្ពុញច្រានឲ្យភាពរីកចម្រើនរបស់យើងខ្ញុំបន្តទៅមុខជាបន្តបន្ទាប់។



Guillaume Claude Perdon
នាយកប្រតិបត្តិ
ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2022

អំពីធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

ព័ត៌មានអំពីធនាគារ

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ត្រូវបានកាន់កាប់ 100% ដោយ BRED Banque Populaire (“BRED”) ដែលជាធនាគារសហប្រតិបត្តិការតំបន់របស់បារាំង និងបានចុះបញ្ជីនៅក្នុងប្រទេសបារាំង។ ធនាគារបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាមវិញ្ញាបនប្រតិលេខ ០០០០២៩៨២ ដែលចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ ៣០ វិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានបុគ្គលិកចំនួន ៣១០ នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ឆ្នាំ២០២០ មានចំនួន ២៤០ នាក់) ។

ព័ត៌មានអំពីក្រុមហ៊ុនសម្ព័ន្ធ

ធនាគារ ប្រេដ គឺជាសមាជិករបស់ ក្រុមហ៊ុនសម្ព័ន្ធ Banque Populaire នៃធនាគារសហប្រតិបត្តិការ។ ធនាគារ ប្រេដ មានសមាជិកសហប្រតិបត្តិការចំនួន ២០០,០០០ នាក់ ដែលមានមូលធនចំនួន ៥.៨ ពាន់លានអឺរូ និងមានបុគ្គលិកចំនួន ៦,០០០ នាក់ ដែល ២៥% នៃបុគ្គលិកស្ថិតនៅក្រៅប្រទេសបារាំង ឬនៅក្រៅប្រទេសតាមបណ្តាតំបន់ដែលធ្លាប់ត្រួតត្រាដោយបារាំង។ អាជីវកម្មគោលរបស់ ធនាគារ ប្រេដគឺដំណើរការធនាគារពាណិជ្ជ នៅក្នុងប្រទេសបារាំង តាមរយៈប្រតិបត្តិការក្នុង Greater Paris, Normandy, Seine-et-Marne/Aisne និងនៅតាមការិយាល័យរបស់បារាំងនៅក្រៅប្រទេស ក៏ដូចជាតាមរយៈសាខាធនាគារពាណិជ្ជកម្ម នៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកខាងត្បូង ស្នែងនៃទ្វីបអាហ្វ្រិក (the Horn of Africa) និង ប្រទេសស្វីស។ ដើម្បីក្លាយជាធនាគារ មួយដែលប្តេជ្ញាចិត្តសម្រាប់សហគមន៍ទាំងនេះ បណ្តាញ ធនាគារបារាំងមានសាខាក្នុងស្រុកចំនួន ៤៧៥ រួមមាន ៧៥ ស្ថិតនៅ ខាងក្រៅប្រទេសបារាំង។ BRED រក្សាទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជនជាងមួយលាននាក់។

BRED Banque Populaire ដែលជាសមាជិកនៃសម្ព័ន្ធ BPCE Group បានចូលរួមក្នុងអាជីវកម្មចម្រុះជាច្រើនដូចជា ធនាគារលក្ខណៈបុគ្គល ធនាគារសាជីវកម្ម និងធនាគារស្ថាប័ន ធនាគារឯកជន ការគ្រប់គ្រងទ្រព្យសកម្ម ការជួញដូរមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជកម្មអន្តរជាតិ។ BRED Banque Populaire ក៏ដំណើរការអាជីវកម្មធនាគារពាណិជ្ជរបស់ខ្លួនតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជនធនាគាររបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក និង ស្នែងនៃទ្វីបអាហ្វ្រិក (Horn of Africa) ។


នៅក្នុងឆ្នាំ ២០២០ ធនាគារ ប្រេដ បានកក់ត្រានូវប្រាក់ចំណេញធនាគារសុទ្ធចំនួន ១,៤៥៦ លានអឺរូ (+១៣.៥%) ។ BRED បានកក់ត្រា ប្រាក់ចំណេញចំនួន ៤១២.៤ លានអឺរូ កើនឡើង ៥២.៧% ។

BPCE Group គឺជាសម្ព័ន្ធជនធនាគារធំជាងគេទី ២ នៅក្នុងប្រទេសបារាំងដែលបម្រើអតិថិជនលើសពី ៣១.២ លាននាក់ និង មានបុគ្គលិកលើស ពី ១០០,០០០ នាក់ ដែលមានភាគទុនិកសហប្រតិបត្តិការចំនួន ៩ លាននាក់។ BPCE Group ទទួលបាន ចំណាត់ថ្នាក់ A/A+ ដែលជាធនាគារមួយមានស្តង់ដារអន្តរជាតិខ្ពស់។



យុទ្ធសាស្ត្ររបស់យើង

យុទ្ធសាស្ត្ររបស់យើងខ្ញុំ គឺ ដើម្បីក្លាយខ្លួនជាធនាគារនាំមុខមួយ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ តាមរយៈការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារដែលមានគុណភាពដល់អតិថិជនរបស់យើងខ្ញុំជាមួយនិងសេវាកម្មគ្រប់ប្រភេទតាមស្តង់ដារ អន្តរជាតិ។




ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាពសេវាកម្មខ្ពស់បំផុត	
ការរៀបចំដំណើរការ	- មានភាពហ័សក្នុងការសំរេចចិត្ត - ធ្វើអោយប្រសើរឡើងនូវដំណើរការ - ដំណើរការទៅកាន់ប្រព័ន្ធខ្ចីជីថល (អនឡាញ, ប្រព័ន្ធប្រើប្រាស់ពីចម្ងាយ...)
ការទំនាក់ទំនងជាមួយអតិថិជន	- ប្តេជ្ញាអោយមានតម្លាភាព - ធានានូវតម្លៃសេវាកម្មសមរម្យ - ប្រកាន់ភ្ជាប់នូវវិធានដំណោះស្រាយ - ផ្តល់នូវបទពិសោធន៍ល្អបំផុត តាមរយៈការចាត់តាំងបុគ្គលិកក្នុងការបម្រើជូនអតិថិជន - លើកកម្ពស់នូវក្រមសីលធម៌របស់បុគ្គលិក
បណ្តាញសាខា	- បង្កើតបណ្តាញសាខាគ្រប់គ្រាន់ - បង្កើតការគ្រប់គ្រងការរង់ចាំ និងច្រកចូលឆាប់រហ័ស - ពន្យារម៉ោងប្រតិបត្តិការ - បង្កើតសាខាតាមតំបន់ដែលផ្តល់ភាពងាយស្រួល - ចំណុចដែលផ្តោតការយកចិត្តទុកដាក់ (អតិថិជនសំខាន់, អាជីវកម្ម, សេវាកម្មធនាគារ ឯកជន)
ការប្រើប្រាស់ពីចម្ងាយ	- ការឆ្លើយតបឆាប់រហ័សទៅអតិថិជន - ការបង្ហាញព័ត៌មានតាមរយៈ website Facebook និងការផ្ញើសារ - ការផ្តល់ជូននូវបទពិសោធន៍ត្រឹមត្រូវតាមរយៈ online banking និង mobile App - បង្កើតផលិតផលថ្មីៗ ដូចជា mobile wallet និង agent banking

ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ


	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក
តារាងតុល្យការ			
ប្រាក់បញ្ញើរបស់អតិថិជន	255,350,246	230,127,647	195,779,640
ឥណទាន និងបុរេប្រទានសុទ្ធ	385,323,227	288,232,795	220,740,598
មូលធន	96,124,704	60,246,411	63,032,964
ទ្រព្យសកម្មសរុប	531,128,995	414,004,902	322,787,907
របាយការណ៍លទ្ធផល			
ចំណូលការប្រាក់សុទ្ធ	15,352,746	12,143,785	7,579,707
ចំណូលកម្រៃជើងសារសុទ្ធ	385,813	415,383	421,163
ព័ត៌មានទូទៅ			
ចំនួនសាខា	10	9	7
ចំនួនបុគ្គលិក	282	240	193
ចំនួន ATMs	62	48	42
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	8,926	7,128	5,289
ចំនួនអតិថិជនឥណទាន	1553	1223	886
ចំនួនកាតប្រើប្រាស់	7,239	6,465	5,130

បញ្ញើរបស់អតិថិជនគិតជាលានដុល្លារអាមេរិក		
អាជីវកម្ម	20%	65,740,479.00
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	24%	80,894,160.00
បុគ្គល	56%	189,609,768.00
	1.00	336,244,407.00
បុគ្គល		336,244,407.00



- អាជីវកម្ម
- ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ
- បុគ្គល

ឥណទានដុលតិគិតជាលានដុល្លារអាមេរិក		
អាជីវកម្ម	63%	245,394,372.00
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	5%	19,074,651.00
បុគ្គល	33%	127,997,824.00
	1.00	392,466,847.00
បុគ្គល		392,466,847.00



- អាជីវកម្ម
- ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ
- បុគ្គល

សមិទ្ធផលក្នុងឆ្នាំ 2017



អាជ្ញាប័ណ្ណ

ធនាគារបានចុះបញ្ជីនៅប្រទេសកម្ពុជា នៅថ្ងៃទី 1 ខែមេសា ឆ្នាំ2016 និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃ កម្ពុជា និងចាប់ផ្តើមដំណើរការប្រតិបត្តិការធនាគារ នៅថ្ងៃទី10 ខែមករា ឆ្នាំ2017។



ម៉ាស៊ីន ATM

ធនាគារមានភាពឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការផ្តល់ភាពងាយស្រួលដល់អតិថិជន។ នាចុងឆ្នាំ2017 ម៉ាស៊ីន ATM ចំនួន 9 ត្រូវបានដំឡើងនៅតាមទីតាំងធនាគារ និងតាមទីតាំងផ្សេងៗដោយផ្តល់សេវាប្រតិបត្តិការ 24ម៉ោង ក្នុង1 ថ្ងៃ និង7 ថ្ងៃក្នុង 1 សប្តាហ៍។



សេវាធនាគារលើអ៊ីនធឺណិត

យើងបានដាក់អោយប្រើប្រាស់នូវប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត នៅក្នុងខែកក្កដា ឆ្នាំ2017 ដើម្បីជួយអតិថិជនក្នុងការចូលទៅកាន់គណនីនិងធ្វើប្រតិបត្តិការធនាគារគ្រប់ពេលទោះបីជានៅក្រៅម៉ោងការងារ។ សេវាកម្មនេះ មានសុវត្ថិភាព សាមញ្ញ និងងាយស្រួលក្នុងការធ្វើ ប្រតិបត្តិការ។



ប័ណ្ណឥណពន្ធ VISA

នៅខែកញ្ញា ឆ្នាំ 2017 យើងបានដាក់អោយដំណើរការ នូវប័ណ្ណ VISA Debit។ 3D Secure ត្រូវបានបន្ថែមទៅលើទ្រង់ទ្រាយរបស់ប័ណ្ណ VISA ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិការតាមរយៈការប្រើប្រាស់ប័ណ្ណ VISA ។ ម្យ៉ាងវិញទៀត អតិថិជនទទួលបាននូវការលើកចិត្តជាច្រើនពីដៃគូពាណិជ្ជកម្មជាមួយ និងការប្រើប្រាស់ប័ណ្ណ VISA Platinum របស់ធនាគារ។



កម្មវិធីលើទូរស័ព្ទដៃ

យើងបានដាក់ដំណើរការនូវកម្មវិធីតាមទូរស័ព្ទដៃ (App Store និង Google Pay) នៅក្នុងខែវិច្ឆិកា ឆ្នាំ2017 ។ អតិថិជនអាចធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត ដោយប្រើប្រាស់ទូរស័ព្ទដៃ។

សមិទ្ធផលក្នុងឆ្នាំ 2018



សាខា

- សាខាទទួលគោកត្រូវបានបើកសម្ពោធនៅខែកញ្ញា ឆ្នាំ2018
- សាខាសៀមរាបត្រូវបានបើកសម្ពោធនៅខែតុលា ឆ្នាំ2018
- សាខាម៉ៅសេទុងត្រូវបានបើកសម្ពោធនៅខែវិច្ឆិកា ឆ្នាំ2018



ម៉ាស៊ីនកាត

យើងបានចាប់ផ្តើមទទួលម៉ាស៊ីនកាត នៅខែធ្នូ ឆ្នាំ2018។ ឥឡូវនេះអ្នកកាន់ម៉ាស៊ីនកាតអាចធ្វើការ ដកប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់យើង។



សាច់ប្រាក់បន្ថែម

ដើម្បីជួយសម្រួលដល់ការដកសាច់ប្រាក់របស់អ្នកដំណើរអន្តរជាតិដែលអញ្ជើញមកប្រទេសកម្ពុជា ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងផ្តល់ជូននូវសេវាកម្មថ្មីមួយគឺសេវាដកសាច់ប្រាក់បន្ថែម ចាប់ពីខែកញ្ញា ឆ្នាំ2018 នេះ។ សេវាកម្មនេះនឹងអនុញ្ញាតឱ្យអ្នកដំណើរធ្វើការដកប្រាក់ដែលត្រូវការបន្ថែម ក្រោយពេលដកប្រាក់លើសពីចំនួនទឹកប្រាក់ដែលអាចដកបានតាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។ សេវាកម្មនេះនឹងមានផ្តល់ជូននៅគ្រប់សាខាធនាគារ ប្រេដ ប៊ែង ខេមបូឌាទាំងអស់នៅប្រទេសកម្ពុជា។



កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រី

នៅឆ្នាំ2018 ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានសម្រេចចិត្តផ្តួចផ្តើមគំនិតបង្កើតកម្មវិធីមួយដែលផ្តោតលើស្ត្រីដោយមានបំណងប្រាថ្នាចង់ក្លាយជា "ធនាគារជម្រើសសម្រាប់ស្ត្រី" នៅប្រទេស កម្ពុជា និងបម្រើសេវាដល់ស្ត្រីកម្ពុជាឱ្យកាន់តែល្អប្រសើរជាពិសេសសហគ្រិនស្ត្រី។

ក្នុងពេលដែលធនាគារ ប្រេដ ប៊ែង ខេមបូឌា បាននិងកំពុងរីកលូតលាស់ យើងទទួលស្គាល់ថាស្ត្រីមានតម្រូវការជាក់លាក់ ហើយធនាគាររបស់ស្ត្រីត្រូវតែសម្របតាមដោយបង្កើត ផលិតផលនិងសេវាកម្មថ្មីៗ ដែលសមស្របតាមតម្រូវការរបស់ពួកគេ។ នៅឆ្នាំ2018 រួមជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានធ្វើការសិក្សាស៊ីជម្រៅមួយទៅលើស្ត្រីធុរកិច្ច កម្ពុជាជាង 150 នាក់ ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ។

កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រីរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងដោះស្រាយ ក្តីកង្វល់ចម្បងរបស់ស្ត្រីតាមវិធីជាច្រើន និងជាចម្បងតាមរយៈការបង្កើតសេវាកម្មមិនមែនហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្តោតការយកចិត្តទុកដាក់លើតម្រូវការរបស់ស្ត្រី។ ហើយនៅទីបំផុតការធ្វើបែបនេះនឹង ទាក់ទាញបុរសៗ។ សូមតាមដានមើលសេចក្តី ប្រកាសបន្ថែមទៀតពាក់ព័ន្ធនឹងកម្មវិធីរបស់យើងខ្ញុំនាពេលខាងមុខ។

សមិទ្ធផលក្នុងឆ្នាំ 2019




សាខា

- សាខាខេត្តបាត់ដំបងត្រូវបានបើកសម្ពោធនៅខែកុម្ភៈឆ្នាំ2019
- សាខាចោមចៅត្រូវបានបើកសម្ពោធនៅខែសីហាឆ្នាំ2019
- សាខាអូឡាំពិកត្រូវបានបើកសម្ពោធនៅខែធ្នូឆ្នាំ2019



ម៉ាស៊ីន POS

ម៉ាស៊ីន POS មានសម្រាប់ ប្រតិបត្តិការលើកាត VISA និង Mastercard។



ការកែលម្អកម្មវិធីលើទូរសព្ទ

- មុខងារស្តុកស្រាមដៃ
- បន្ថែមរូបិយប័ណ្ណថ្មី សម្រាប់ការផ្ទេរប្រាក់
- មានជាភាសាខ្មែរ
- កំណត់កាលវិភាគ និងការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ



កម្មវិធី Shine មជ្ឈមណ្ឌលសិក្សា

មជ្ឈមណ្ឌលសិក្សា

ដើម្បីចូលរួមចំណែកនៅក្នុងកម្មវិធីសិក្សានៃ Women Initiative វគ្គបណ្តុះបណ្តាលដំបូងទៅលើប្រធានបទ Active Listening ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែឧសភា នៅការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ ប៊ែង។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ក្នុងការជួយដល់សហគ្រិនស្ត្រី ដែលជាអ្នកដឹកនាំ ក្នុងការលើកទឹកចិត្ត ជះឥទ្ធិពល បញ្ចុះបញ្ចូល និង ការប្រាស្រ័យទាក់ទង ចូលរួមជាមួយបុគ្គលិករបស់ពួកគេ ដោយការធ្វើការស្តាប់យ៉ាងសកម្ម។

វាពិតជាភាពជោគជ័យដ៏ធំមួយសម្រាប់ធនាគារ។ អ្នកដឹកនាំស្ត្រីដែលមកពីក្រុមហ៊ុនសហគ្រាសផ្សេងៗគ្នា ចំនួន 24 នាក់ មានសេចក្តីសោមនស្សរីករាយសម្រាប់ការចូលរួមនេះ ដើម្បីចែករំលែកនូវទស្សនៈមតិ ព្រមទាំងរង់ចាំវគ្គបណ្តុះបណ្តាលខាងមុខទៀត។

Breakfast Talk

កាតពិភាក្សាដំបូងក្រោមប្រធានបទ កម្មវិធី “Shine Initiative” រួមទាំងប្រធានបទ “ការយល់ និងជម្នះភាពភ័យខ្លាចនៃការនិយាយជាសាធារណៈ”។ កម្មវិធី Shine Initiative ផ្តោតទៅលើភាពទូលំទូលាយនៃការស្រាវជ្រាវ ជាមួយនឹងសហគ្រិនស្ត្រី ដែលបាននិងកំពុងអភិវឌ្ឍនូវអំណាច និង សក្តានុពល ចំពោះសហគ្រិនទាំងអស់នៅកម្ពុជា ដើម្បីជួយបង្កើតអាជីវកម្មអោយកាន់តែល្អប្រសើរ។



ការកែលម្អសេវាធនាគារលើអ៊ីនធឺណិត

- បច្ចុប្បន្ន ចំនួនបរិមាណសាច់ប្រាក់ដែលមាន គឺត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីធ្វើការផ្ទេរ រឺធ្វើប្រតិបត្តិការអ្វីមួយ
- នៅពេលដែលអតិថិជនធ្វើ អ៊ីម៉ែល តាមរយៈ Internet Banking របស់យើង អ៊ីម៉ែលនោះ នឹងផ្ញើរផ្ទាល់ភ្លាមៗទៅកាន់ប្រធានទំនាក់ទំនងរបស់ពួកគេ
- ការត្រួតពិនិត្យច្រើនថ្នាក់ គឺអាចនឹងទៅរួចសម្រាប់សហគ្រាសអាជីវកម្ម
- គណនីដែលមិនត្រូវបានអនុម័ត មិនត្រូវបានបង្ហាញអោយឃើញ



សាច់ប្រាក់បន្ថែម (បន្ថែមព័ត៌មាន)

សេវាកម្មសាច់ប្រាក់បន្ថែម មានសម្រាប់ Mastercards

សមិទ្ធផលក្នុងឆ្នាំ 2020



ផលិតផល និងសេវាកម្ម - ផ្នែកហិរញ្ញវត្ថុបុគ្គល

សេវាធនាគារប្រចាំថ្ងៃ

- កញ្ចប់គណនីចរន្ត ឥណទានកាត VISA ផលិតផលសញ្ជ័យ
- ទូរស័ព្ទចល័ត និងសេវាធនាគារ អេឡិចត្រូនិច

ការផ្តល់កម្ចី

- ភាពជាដៃគូថ្មីចំនួន 8 ជាមួយនឹងក្រុមហ៊ុន អភិវឌ្ឍន៍ និងខុនដូដៗ
- ភាពជាដៃគូជាមួយនឹងក្រុមហ៊ុនលក់រថយន្ត: ក្រុមហ៊ុន Hyundai



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

សេវាធនាគារប្រចាំថ្ងៃ

- កញ្ចប់គណនីសម្រាប់អាជីវកម្ម
- ផលិតផលសម្រាប់គ្រប់គ្រងសាច់ប្រាក់
- ការបង់ពន្ធ

ឌីជីថល

- សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
- ការបើកប្រាក់បៀវត្សតាមមធ្យោបាយឌីជីថល

សេវាធនាគារអាជីវករ

- ម៉ាស៊ីន POS: ទទួលបានកាត VISA & MasterCard
- ទទួលបាន Apple | Samsung | Google Pay

ការផ្តល់កម្ចី

- មូលធនបង្វិល
- ហិរញ្ញប្បទានទ្រព្យសកម្ម ហិរញ្ញប្បទានសម្ភារៈបរិក្ខារ
- ហិរញ្ញវត្ថុពាណិជ្ជកម្ម



អភិវឌ្ឍបណ្តាញចែកចាយច្រើនខ្សែ

សាខា និងម៉ាស៊ីន ATM

- 9 សាខានៅក្នុងភ្នំពេញ សៀមរាប បាត់ដំបង + 50 ATMs
- 8 ព្រឹក-8 យប់ 7/7 នៅការិយាល័យកណ្តាល
- ប្រព័ន្ធគ្រប់គ្រងលំដាប់ជួរនៅការិយាល័យកណ្តាល HQ (2020)

ចល័ត និងអនឡាញ

- 130 POS
- សេវាចល័ត និងសេវាធនាគារអេឡិចត្រូនិចសម្រាប់ផ្នែកហិរញ្ញវត្ថុបុគ្គល
- សេវាធនាគារចល័ត និងអេឡិចត្រូនិចសម្រាប់សាជីវកម្ម (មូលដ្ឋាន)

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរស័ព្ទ មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរស័ព្ទ កម្រិតមូលដ្ឋាន និងម៉ោងប្រតិបត្តិការស្តង់ដារ



រចនាសម្ព័ន្ធ

- ប្រធានផ្នែកទំនាក់ទំនង ឯកទេសទៅតាមផ្នែក: បេឡាករ និងមជ្ឈមណ្ឌលកណ្តាលបម្រើសេវាកម្ម មិនមែន CMP
- KPIs ផ្នែកលក់ និងផែនការលើកទឹកចិត្តដើម្បីបង្កើនផលិតភាព
- ប្រតិបត្តិការការិយាល័យទ្រទ្រង់ដោយផ្នែក និងប្រមូលផ្តុំ
- អ្នកវិភាគកម្ចីគណនេរីទៅតាមប្រភេទអតិថិជន



សមិទ្ធផលក្នុងឆ្នាំ 2021



ផលិតផល និងសេវាកម្ម

លក្ខណៈបុគ្គល

- កំណែទម្រង់កញ្ចប់ (Platinum) និងសេវាធនាគារលើទូរសព្ទ
- បច្ចេកវិទ្យាស្តេន QR កូដ របស់ធនាគារប្រេង ប៊ែង (ខេមបូឌា)
- ការទូទាត់ក្រុយបត្រ

លក្ខណៈអាជីវកម្ម

- ការទូទាត់តាមរយៈ QR Code
- មធ្យោបាយទូទាត់ប្រាក់
- ដំឡើងសមត្ថភាពអេក្រង់ម៉ាស៊ីន POS (ចុចលើអេក្រង់)
- គម្រោងប្រាក់សោធននិវត្តន៍
- គណនី Escrow & សេវាភ្នាក់ងារសុវត្ថិភាព



បណ្តាញចែកចាយ

- សាខាថ្មីចំនួន 2
- បន្ទប់ទទួលភ្ញៀវពិសេស
- បញ្ជីអាជីវកម្មនៅក្នុងការិយាល័យកណ្តាល
- មុខងារពង្រីកសេវាបម្រើអតិថិជនតាមទូរសព្ទ



ការនាំធនាគារឆ្ពោះទៅមុខជាមួយនឹងម៉ាកសញ្ញាថ្មី

ដើម្បីទាក់ទាញអតិថិជនដែលនឹងធ្វើឲ្យយើងទទួលបានជោគជ័យនាពេលអនាគត យើងចាំបាច់ត្រូវតែមានភាពច្នាស់លាស់បំផុតថាតើអ្វីដែលធ្វើឲ្យ BRED Bank Cambodia ខុសពីធនាគារផ្សេងទៀតនៅទីនេះ និងបង្ហាញដល់អតិថិជន សក្តានុពលអំពីហេតុផលដែលពួកគាត់គួរប្រើប្រាស់សេវាកម្មធនាគាររបស់យើង។ ការធ្វើដូច្នេះ យើងបានបោះជំហានទីកាន់គោលជំហរថ្មីដែល ឆ្លុះបញ្ចាំងបានកាន់តែច្បាស់អំពីគោលដៅរបស់យើងសម្រាប់អនាគត និងតម្រូវការអតិថិជនរបស់យើង។



បញ្ហាប្រឈមចម្បង៖ ជំងឺកូវីដ 19

សុខភាព

- អនុសាសន៍អំពីអនាម័យ/សុខភាព
- ការផ្តល់ស្រោមដៃ ម៉ាស និងអាវកុល
- ការពិនិត្យកំដៅនៅច្រកចូលនៃសាខានីមួយៗ
- ការអនុវត្តទៅតាមកាលវិភាគសម្អាតអនាម័យ
- ចត្តាឡីស័កបន្ទាប់ពីដំណើរកម្សាន្ត/ច្បាប់ឈប់សម្រាកពេលមានជំងឺ

ការបន្តសេវាកម្ម

- ក្រុមការងារនៅទីស្នាក់ការកណ្តាលត្រូវបំបែករវាងសាខា TK និងការិយាល័យកណ្តាល
- ការរក្សាគម្លាតសង្គម៖ ការរៀបចំទីតាំងឡើងវិញនៅក្នុងសាខាផ្សេងទៀត ការបំពេញការងារពីផ្ទះកិច្ចប្រជុំតាមវីដេអូតែប៉ុណ្ណោះ...

ជំនួយដល់ភ្ញៀវ

- ប្រើប្រាស់ដំណោះស្រាយពីចម្ងាយ៖ ការផ្សព្វផ្សាយអំពីប្រតិបត្តិការក្នុងស្រុកតាមបណ្តាញអ៊ិនធើណិត ការសម្រួលប្រតិបត្តិការពីចម្ងាយ...
- ផែនការជំនួយទាក់ទងនឹងកម្ចី៖ ការពន្យារពេលយកប្រាក់ដើមរហូតដល់ 6 ខែ & ការពន្យារពេលបង់ការប្រាក់ នៅលើគ្រប់ផលិតផលទាំងអស់ សម្រាប់គ្រប់អាជីវកម្ម និងរូបវន្តបុគ្គលគ្រប់រូប

ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2022



ផលិតផល និងសេវាកម្ម - ផ្នែកហិរញ្ញវត្ថុបុគ្គល

សេវាធនាគារប្រចាំថ្ងៃ

- ការកែសម្រួលកញ្ចប់សេវាកម្មដើម្បីឆ្លើយតបទៅនឹងទិដ្ឋភាពទូទៅនៃប្រសើរ
- កម្មវិធីភក្តីភាព
- Apple | Samsung | Google Pay ស្របជាមួយនឹង BBC Visa Card
- ការទូទាត់ក្រុយបត្រតាមសេវាធនាគារចល័ត ការទូទាត់តាម QR Code

- គម្រោង Bakong
- គម្រោង CSS

ឌីជីថល

- ប័ណ្ណឥណទាន
- ការពង្រីកភាពជាដៃគូជាមួយនឹងសាលារៀនមន្ទីរពេទ្យ អ្នកលក់បន្តបរិក្ខារប្រើប្រាស់ទូទៅ



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

សេវាធនាគារប្រចាំថ្ងៃ

- FX Dealing Room
- គំរោងប្រាក់សោធននិវត្តន៍សម្រាប់បុគ្គលិកសេវាកម្ម Escrow ការប្រមូលសាច់ប្រាក់គម្រោង Bakong គម្រោង CSS

សេវាធនាគារអាជីវកម្ម

- ផតថលសម្រាប់ពាណិជ្ជករ (Merchant portal)
- ការទូទាត់ប្រាក់តាម QR Code និងការទូទាត់ក្រុយបត្រ
- ការទទួលបាន Touch screen POS, UPI & JCB

ឌីជីថល

- E-payment portal
- Swift FileAct
- បង្កើនសមត្ថភាពសេវាធនាគារអេឡិចត្រូនិចសាជីវកម្ម host to host

ការផ្តល់កម្ចី

- អត្រាការប្រាក់ / FX swap
- សេវាភ្នាក់ងារសន្តិសុខ
- Syndications



អភិវឌ្ឍបណ្តាញចែកចាយច្រើនខ្សែ

សាខា និងម៉ាស៊ីន ATM

- សាខាបន្ថែមចំនួន 10 ATMs បន្ថែមចំនួន 20
- បន្ទប់ទទួលភ្ញៀវអាទិភាពនៅក្នុងសាខាដែលបានជ្រើសរើស
- ការបន្ថែមម៉ោងបើកធ្វើការនៅក្នុងសាខាដែលបានជ្រើសរើស
- ប្រព័ន្ធគ្រប់គ្រងលំដាប់ជួរនៅក្នុងសាខាទាំងអស់

ចល័ត និងអនឡាញ

- 1,000 POS
- ការបង្កើនសេវាធនាគារអេឡិចត្រូនិច
- ការប្រើប្រាស់សេវាឌីជីថល៖ ជំនួបភ្ញៀវពាក្យសុំកម្ចី។ល។

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរស័ព្ទ


មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរស័ព្ទ កម្រិតខ្ពស់ ជាមួយការបង្កើនម៉ោងប្រតិបត្តិការ

រចនាសម្ព័ន្ធ

- កែលម្អដំណើរការបើកគណនី
- ប្រព័ន្ធខ្សែសង្វាក់ការងាររៀបចំកម្ចីឥណទាន ការបង្កើនពិន្ទុកម្ចីឥណទាន
- ផតថលសាខា : ពិនិត្យអតិថិជន 360°, CRM
- ការកំណត់ទំហំផលបត្រអតិថិជនជាក់លាក់ ទៅតាមកម្រិត RM
- មុខងារថ្មីនៃសេវាធនាគារស្នូល (ការប្រមូលកម្ចីឥណទាន។ល។)



រចនាសម្ព័ន្ធអង្គភាព ខែតុលា ឆ្នាំ 2021



អ្នកទទួលបន្ទុកអភិបាលកិច្ច

I. ក្រុមប្រឹក្សាភិបាល

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានចែងនៅក្នុងលក្ខន្តិកៈ និងត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្ររបស់ធនាគារ និងត្រួតពិនិត្យមើលការប្រព្រឹត្តទៅនៃកិច្ចការ និងអាជីវកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលត្រូវបំពេញកិច្ចដើម្បីអត្ថប្រយោជន៍របស់ធនាគារ។
- តែងតាំង និង/ឬ ដកមន្ត្រី និង/ឬ បណ្តាធិការ សំរាប់គ្រប់គ្រងធនាគារប្រចាំថ្ងៃ កំណត់សិទ្ធិអំណាចជាក់លាក់សំរាប់មន្ត្រី និង/ឬ បណ្តាធិការទាំងនោះ។
- កំណត់ប្រាក់ខែ ព្រមទាំងសំណងផលរៀនសំរាប់មន្ត្រី និង/ឬ បណ្តាធិការធនាគារទាំងឡាយនោះ។
- លើកសំណើប្រាក់ខែ និងសំណងផ្សេងទៀត សម្រាប់អភិបាលទាំងអស់ និងបញ្ជូនសំណើនេះដើម្បីអោយបណ្តាភាគ ទុនិកៈអនុម័តយល់ព្រម។
- ចេញលិខិតសន្យាសងបំណុល សញ្ញាប័ណ្ណ ប័ណ្ណបំណុល និងទម្រង់ភស្តុតាងផ្សេងៗទៀត អំពីបំណុលរបស់ធនាគារ និងអាណត្តិរបស់លិខិតុបករណ៍នោះ។
- ស្នើទៅភាគទុនិកៈសម្របសម្រួលកិច្ចការរបស់ធនាគារ។
- ស្នើទៅភាគទុនិកៈដើម្បីសុំបង្កើន ឬបន្ថយដើមទុន។
- លើកសំណើអំពីកិច្ចព្រមព្រៀងរំលាយក្រុមហ៊ុនបញ្ចូលគ្នាឬការបង្រួបបង្រួមក្រុមហ៊ុន រវាងធនាគារ និងបុគ្គលផ្សេងទៀតណាមួយដើម្បីអោយភាគទុនិកៈអនុម័ត។

- ស្នើទៅភាគទុនិកៈដើម្បីសុំលក់ទ្រព្យសកម្មទាំងអស់ ឬទ្រព្យសកម្មភាគច្រើនរបស់ធនាគារ។
- លើកសំណើអំពីការរំលាយក្រុមហ៊ុន ឬការជំរះបញ្ជីធនាគារដើម្បីអោយភាគទុនិកៈអនុម័ត។
- ប្រកាសភាគលាភស្របតាមគោលការណ៍គណនេយ្យ និងលក្ខខណ្ឌទូទាត់សំរាប់ថ្នាក់ភាគហ៊ុននីមួយៗដែលមានសិទ្ធិទទួលភាគលាភបាន។
- ចេញភាគហ៊ុននៅក្នុងធនាគារទៅតាមវិសាលភាពដែលត្រូវបានអនុញ្ញាតអោយនៅក្រោមលក្ខន្តិកៈនិងអនុលោមតាម ច្បាប់ នៃប្រទេសកម្ពុជា។
- ខ្ចីប្រាក់ក្នុងនាមធនាគារ។
- ចេញសារឡើងវិញ ឬលក់ប័ណ្ណភាគហ៊ុន ឬមូលបត្រនៅក្នុងធនាគារ
- ផ្តល់ការធានាក្នុងនាមធនាគារ។
- ដាក់ហ៊ុំប៉ូតែក ដាក់បញ្ចាំ ឬបង្កើតអ្វីផ្សេងពីនេះជាផលប្រយោជន៍ប្រាតិភាគលើទ្រព្យសម្បត្តិមួយផ្នែក ឬទាំងអស់របស់ ធនាគារដើម្បីធានាដល់ភាគពួកកិច្ចណាមួយរបស់ធនាគារ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុសំរាប់ឆ្នាំសារពើពន្ធនីមួយៗ ដើម្បីដាក់ជូន អោយភាគទុនិកៈអនុម័តយល់ព្រម។

សមាជិកក្រុមប្រឹក្សាភិបាលសំរាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Nicolas Hollanders	ប្រធានក្រុមប្រឹក្សាភិបាល លោក
លោក Olivier Jean Klein	អភិបាល
លោក Balthazar Gonzalves	អភិបាល
លោក Guillaume Claude Perdon	អភិបាល និងជាអគ្គនាយកប្រតិបត្តិ
លោក Bernard Ramanantsoa	អភិបាលឯករាជ្យ
លោក Guillaume Massin	អភិបាលឯករាជ្យ

II. គណៈកម្មការសវនកម្ម

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការសវនកម្ម គឺជាធានាអោយបានថាគណៈគ្រប់គ្រងបង្កើត និងប្រកាន់ខ្ជាប់នូវប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងល្អ ហើយនីតិវិធីដែលមានទាំងនោះអាចធ្វើការវាយតម្លៃការអនុវត្តរបស់គណៈគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ហើយតាមការពិនិត្យមើលរបស់សវនករខាងក្រៅអាចវាយតម្លៃ លើការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។



ធនាគារ ប្រេង ប៊ែរ (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
និង
របាយការណ៍របស់សវនករឯករាជ្យ

គណៈកម្មការសវនកម្មសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Bernard, Marie, Albert Ramanantsoa	ប្រធានស្តីទី
លោក Baltasar Gonzalez Collado	សមាជិក
លោក Nicolas Hollanders	សមាជិក

III. គណៈកម្មការគ្រប់គ្រងហានិភ័យ

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ គឺការគ្រប់គ្រងលើគោលនយោបាយ និងបង្កើតសកម្មភាព គ្រប់គ្រងហានិភ័យ ហើយធ្វើការរាយការណ៍ដល់ក្រុមប្រឹក្សាភិបាល។

គណៈកម្មការគ្រប់គ្រងហានិភ័យសម្រាប់ការិយបរិច្ឆេទ ហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Baltasar Gonzalez Collado	ប្រធានស្តីទី
លោក Bernard, Marie, Albert Ramanantsoa	សមាជិក
លោក Nicolas Hollanders	សមាជិក

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00002982	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	BRED Banque Populaire ("BRED")	
ក្រុមប្រឹក្សាភិបាល	Nicolas Christian Romain Hollanders	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021)
	Jerome Zerbib	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងនៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021)
	Baltasar Jean Gonzalez Collado	អភិបាល (តែងតាំងនៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021)
	Olivier Jean Klein	អភិបាល
	Olivier Lendrevie	អភិបាល (ដាច់អាណត្តិនៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021)
	Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
	Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ
	Bruno Corrado Edmondo Moschetto	អភិបាលឯករាជ្យ(ដាច់អាណត្តិនៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021)
អ្នកគ្រប់គ្រង	Guillaume Claude Perdon	ប្រធាននាយកប្រតិបត្តិ
	Sopha Min	នាយករងប្រតិបត្តិ
	Anne-Laure Seidou	នាយិកាផ្នែកហិរញ្ញវត្ថុ
	Guillaume David Deude	នាយកផ្នែកគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម
	Marion Quintin	នាយកផ្នែកឥណទាន
	Chhay Houy	នាយកផ្នែករដ្ឋបាលឥណទាន
	Kunthea Meas	នាយកគ្រប់គ្រងបណ្តាញសាខា
	Laurent Ayoun	ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន
	Mary Nagle	នាយកផ្នែកទីផ្សារ និងទំនាក់ទំនង
	Nicolas Vannavong	នាយកផ្នែកសវនកម្មផ្ទៃក្នុង
	Tolasatia Sothy	នាយកផ្នែកច្បាប់
	Chantana Rithy	នាយកផ្នែកធនធានមនុស្ស
សវនករ	ខេត្តីអ៊ីមធី ខេមបូឌា	



The smarter way to bank.



The smarter way to bank.

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	18-24
2. របាយការណ៍របស់សវនករឯករាជ្យ	25-28
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	29-23
4. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	31
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	32
6. របាយការណ៍លំហូរទឹកប្រាក់	33-34
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	35-136

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយ សូមដាក់បង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងការិយបរិច្ឆេទនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនោះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ ៥)	2020 ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញ(ខាត)មុនពន្ធអត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	823,688	(3,210,553)	3,350,763	(13,089,424)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	54,605	424,000	222,133	1,728,648
ប្រាក់ចំណេញ(ខាត)សុទ្ធសម្រាប់ការិយបរិច្ឆេទ	878,293	(2,786,553)	3,572,896	(11,360,776)

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ដើមទុន

នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីតម្លើងដើមទុនពី 75,000,000 ដុល្លារអាមេរិក ទៅដល់ 110,000,000 ដុល្លារអាមេរិក។ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ធនាគារទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា លើការតម្លើងដើមទុននេះ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អនុស្សរណៈ និងលក្ខន្តិកៈ ស្ថិតនៅក្នុងដំណាក់កាលស្នើសុំពីក្រសួងពាណិជ្ជកម្មនៅឡើយ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួល នៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបចោលឥណទាន និងបុរេប្រទានអាក្រក់ផ្តល់ដល់អតិថិជន និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថារាល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដែលបានរំពឹងទុកថានឹងមិនអាចប្រមូលបានមកវិញត្រូវបានលុបចោល ហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលមានចំនួនមិនគ្រប់គ្រាន់រហូតដល់កម្រិតជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងអស់ក្រៅពីឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ហើយសន្និដ្ឋានថា នឹងមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។



The smarter way to bank.

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹង ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ លើកលែងតែ៖

ប្រតិបត្តិការមិនប្រក្រតី

វិសក្សណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ស្មានដោយផ្អែកលើលក្ខខណ្ឌនៃការព្យាករណ៍សេដ្ឋកិច្ច នៅកាលបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃវិសក្សណា ក្នុងរយៈពេល (កូវីដ-19) បានរីករាលដាលនៅប្រទេសចិន នៅប្រទេសកម្ពុជា និងប្រទេសនានា ដែលបង្កឲ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើកំណើននៃផលិតផលក្នុងស្រុក និងសូចនាករសំខាន់ៗផ្សេងៗ នឹងត្រូវបានពិចារណា ក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទានរំពឹងទុក ដែលការគណនានៃការខាតបង់ឥណទានរំពឹងទុក នៅក្នុងបរិយាកាសបច្ចុប្បន្ននេះគឺ ស្ថិតនៅក្រោមភាពមិនច្បាស់លាស់ជាសារវន្ត។ អ្នកគ្រប់គ្រងបានធ្វើការព្យាករណ៍ផលប៉ះពាល់នៃជម្ងឺកូវីដ-19 ទៅលើធនាគារប៉ុន្តែការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរជាសារវន្តនៅពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងអំឡុងពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះត្រូវបានរៀបចំឡើងនោះទេ។



The smarter way to bank.

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងកាលបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

Nicolas Christian Romain Hollanders	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021)
Jerome Zerbib	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងនៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021)
Baltasar Jean Gonzalez Collado	អភិបាល (តែងតាំងនៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021)
Olivier Jean Klein	អភិបាល
Olivier Lendrevie	អភិបាល (ដាច់អាណត្តិនៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021)
Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ
Bruno Corrado Edmondo Moschetto	អភិបាលឯករាជ្យ (ដាច់អាណត្តិនៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021)

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានអភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនផ្ទាល់ ឬដោយប្រយោលរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារ ជាដៃគូភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុនឬលិខិតបំណុលពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ។

នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងធនាគារ ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅលើរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.វ.ទ.ហ.អ.ក")។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។



The smarter way to bank.



KPMG Cambodia Ltd
GIA Tower, Sopheap Mongkul Street, Phum 14
Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh, Cambodia
+ 855 (17) 666 537 / + 855 (81) 533 999 | kpmg.com.kh

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)


- (ii) អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.វ.ទ.ហ.អ.ក") ឬបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (iii) ពិនិត្យមើលដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ហើយរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តតាមនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី10 ដល់ទី117 ថាជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.វ.ទ.ហ.អ.ក")។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



Guillaume Claude Perdon

នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី18 ខែមេសា ឆ្នាំ2022

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា ("ធនាគារ") ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 របាយការណ៍ចំណេញ ឬខាត និងលទ្ធផលផលចំណូលផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ (ដែលហៅកាត់ថា "របាយការណ៍ហិរញ្ញវត្ថុ") ដែលបានបង្ហាញនៅទំព័រទី10 ដល់ទី117។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.វ.ទ.ហ.អ.ក")។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៦ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះអាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាព ជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែ វាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋាននិយម ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែល ធនាគារ បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយ ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្ម ដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ធ្វើការវាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និង ពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាធារណៈ ដែលរួមបញ្ចូលទាំង ចំណុចខ្វះខាតជាសាធារណៈក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេត្តីអ៊ីមជ្វី ខេមបូឌា**



Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 18 ខែមេសា ឆ្នាំ 2022

The smarter way to bank.

ធនាគារ ប្រេង ប៊ែរ (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

តាមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	កំណត់សម្គាល់	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6	77,784,075	68,054,378	316,892,322	275,279,959
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	7	14,712,662	13,930,219	59,939,385	56,347,736
ប្រាក់បញ្ញើតម្កល់តាមច្បាប់	8	35,614,180	27,174,567	145,092,169	109,921,124
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	9	140,000	140,000	570,360	566,300
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	10	385,323,227	288,232,795	1,569,806,827	1,165,901,656
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	11	364,500	-	1,484,973	-
ទ្រព្យសកម្មផ្សេងៗ	12	1,221,684	1,631,229	4,977,141	6,598,321
ទ្រព្យសកម្មអរូបី	13	789,201	799,738	3,215,205	3,234,940
ទ្រព្យ និងបរិក្ខារ	14	5,741,132	4,887,768	23,389,372	19,771,022
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	15	7,622,059	7,662,105	31,052,268	30,993,215
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	22(ក)	1,816,275	1,492,103	7,399,504	6,035,557
ទ្រព្យសកម្មសរុប		531,128,995	414,004,902	2,163,819,526	1,674,649,830
បំណុលនិង មូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	16	255,350,246	230,127,647	1,040,296,902	930,866,332
ប្រាក់បញ្ញើរបស់ធនាគារនានា	17	80,894,161	27,114,621	329,562,812	109,678,642
ប្រាក់កម្ចី	18	85,916,978	86,763,949	350,025,768	350,960,174
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	11	744,471	-	3,032,975	-
បំណុលភតិសន្យា	19	7,617,795	6,690,300	31,034,897	27,062,264
បំណុលផ្សេងៗ	20	2,812,369	1,608,390	11,457,591	6,505,939
សំវិធានធនលើឱនភាពនៃតម្លៃធាតុក្រៅតារាងតុល្យការ	34(ខ)(v)	1,582,260	1,390,683	6,446,128	5,625,313
សំវិធានធនលើអត្ថប្រយោជន៍របស់និយោជិត	21	61,000	42,810	248,514	173,166
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	22(ខ)	25,011	20,091	101,895	81,268
បំណុលសរុប		435,004,291	353,758,491	1,772,207,482	1,430,953,098

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

The smarter way to bank.

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មូលធនរបស់ភាគទុនិក					
ដើមទុន	23	110,000,000	75,000,000	442,870,000	300,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	24	-	-	-	-
ប្រាក់ខាតបង្គរ		(13,875,296)	(14,753,589)	(56,165,421)	(59,738,317)
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	4,907,465	3,435,049
មូលធនសរុប		<u>96,124,704</u>	<u>60,246,411</u>	<u>391,612,044</u>	<u>243,696,732</u>
ចំណូល និងមូលធន សរុប		<u>531,128,995</u>	<u>414,004,902</u>	<u>2,163,819,526</u>	<u>1,674,649,830</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

The smarter way to bank.

		2021	2020	2021	2020
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	25	25,403,581	20,228,462	103,341,768	82,471,440
ចំណាយលើការប្រាក់	26	(10,050,835)	(8,084,677)	(40,886,797)	(32,961,228)
ចំណូលពីការប្រាក់សុទ្ធ		<u>15,352,746</u>	<u>12,143,785</u>	<u>62,454,971</u>	<u>49,510,212</u>
ចំណូលកម្រៃ និងជើងសាសុទ្ធ	27	385,813	415,383	1,569,487	1,693,516
ចំណូលផ្សេងៗ	28	429,570	387,413	1,747,491	1,579,483
ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ តាម FVTPL	29	(379,971)	-	(1,545,722)	-
ចំណេញពីប្រតិបត្តិការសរុប		<u>15,788,158</u>	<u>12,946,581</u>	<u>64,226,227</u>	<u>52,783,211</u>
ចំណាយបុគ្គលិក	30	(5,482,854)	(4,524,611)	(22,304,250)	(18,446,839)
ចំណាយប្រតិបត្តិការផ្សេងៗ	31	(8,704,085)	(7,346,066)	(35,408,218)	(29,949,911)
ចំណាយប្រតិបត្តិការសរុប		<u>(14,186,939)</u>	<u>(11,870,677)</u>	<u>(57,712,468)</u>	<u>(48,396,750)</u>
ចំណេញពីប្រតិបត្តិការមុនដក ឱនភាពនៃតម្លៃ		<u>1,601,219</u>	<u>1,075,904</u>	<u>6,513,759</u>	<u>4,386,461</u>
ការខាតបង់លើឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ	10	(777,531)	(4,286,457)	(3,162,996)	(17,475,885)
ប្រាក់ចំណេញ(ខាត)មុនដកពន្ធលើ ប្រាក់ចំណេញ		<u>823,688</u>	<u>(3,210,553)</u>	<u>3,350,763</u>	<u>(13,089,424)</u>
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ 22(គ)		<u>54,605</u>	<u>424,000</u>	<u>222,133</u>	<u>1,728,648</u>
ប្រាក់ចំណេញ(ខាត)សុទ្ធសម្រាប់ការិយបរិច្ឆេទ		<u>878,293</u>	<u>(2,786,553)</u>	<u>3,572,896</u>	<u>(11,360,776)</u>
ប្រាក់ចំណេញ(ខាត)លម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	1,472,416	(1,801,820)
ប្រាក់ចំណេញ(ខាត)លម្អិតសរុប សម្រាប់ការិយបរិច្ឆេទ		<u>878,293</u>	<u>(2,786,553)</u>	<u>5,045,312</u>	<u>(13,162,596)</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដើមទុន		ប្រាក់ខាតបង់រដ្ឋ		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	75,000,000	300,000,000	(11,967,036)	(48,377,541)	-	5,236,869	63,032,964	256,859,328
លទ្ធផលលម្អិតសរុប								
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	(2,786,553)	(11,360,776)	-	-	(2,786,553)	(11,360,776)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(1,801,820)	-	(1,801,820)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	75,000,000	300,000,000	(14,753,589)	(59,738,317)	-	3,435,049	60,246,411	243,696,732
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	75,000,000	300,000,000	(14,753,589)	(59,738,317)	-	3,435,049	60,246,411	243,696,732
ប្រតិបត្តិការជាមួយភាគទុនិក								
ការដាក់បន្ថែមដើមទុន	35,000,000	142,870,000	-	-	-	-	35,000,000	142,870,000
ខាតលម្អិតសរុប								
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	878,293	3,572,896	-	-	878,293	3,572,896
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	1,472,416	-	1,472,416
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	110,000,000	442,870,000	(13,875,296)	(56,165,421)	-	4,907,465	96,124,704	391,612,044

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរទឹកប្រាក់
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញ/(ខាត)សុទ្ធសម្រាប់ ការិយបរិច្ឆេទ		878,293	(2,786,553)	3,572,896	(11,360,776)
<i>និយ័តភាពលើ៖</i>					
រំលស់		2,592,440	2,300,345	10,546,047	9,378,507
ចំណូលការប្រាក់		(25,403,581)	(20,228,462)	(103,341,768)	(82,471,440)
ចំណាយការប្រាក់		10,050,835	8,084,677	40,886,797	32,961,228
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ		(54,605)	(424,000)	(222,133)	(1,728,648)
ឱនភាពលើការខាតបង់នៃតម្លៃ					
ឧបករណ៍ហិរញ្ញវត្ថុ	10	777,531	4,286,457	3,162,996	17,475,885
ខាតសុទ្ធពីឧបករណ៍និស្សន្ទ		379,971	-	1,545,722	-
សំវិធានធនលើអត្ថប្រយោជន៍និយោជិត		18,190	(18,270)	73,997	(74,487)
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ		(3,714)	-	(15,109)	-
		(10,764,640)	(8,785,806)	(43,790,555)	(35,819,731)
<i>បម្រែបម្រួល៖</i>					
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា		(758,313)	(2,581,847)	(3,084,817)	(10,526,190)
ឥណទាន និងបុរេប្រទាន		(97,192,978)	(71,033,165)	(395,381,035)	(289,602,214)
ប្រាក់បញ្ញើតម្កល់តាមច្បាប់		(4,939,613)	8,238,930	(20,094,346)	33,590,118
ទ្រព្យសកម្មផ្សេងៗ		351,937	392,938	1,431,680	1,602,008
ប្រាក់បញ្ញើរបស់អតិថិជន		28,644,953	41,538,540	116,527,669	169,352,628
ប្រាក់បញ្ញើរបស់ធនាគារនានា		48,231,704	15,109,740	196,206,572	61,602,410
បំណុលផ្សេងៗ		2,045,489	(718,727)	8,321,049	(2,930,250)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(34,381,461)	(17,839,397)	(139,863,783)	(72,731,221)
ចំណូលការប្រាក់បានទទួល		25,057,855	20,062,985	101,935,354	81,796,790
ចំណាយការប្រាក់បានបង់សម្រាប់					
បំណុលភតិសន្យា		(276,730)	(199,915)	(1,125,738)	(815,053)
ចំណាយការប្រាក់បានបង់		(7,712,829)	(14,941,705)	(31,375,788)	(60,917,331)
ពន្ធលើប្រាក់ចំណេញ/ចំណាយពន្ធ					
អប្បបរមាបានបង់	21(ខ)	(264,647)	(210,125)	(1,076,584)	(856,680)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(17,577,812)	(13,128,157)	(71,506,539)	(53,523,495)



The smarter way to bank.

របាយការណ៍លំហូរទឹកប្រាក់ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	2021	2020	2021	2020
កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ប្រាក់តម្កល់ធានាដើមទុន	(3,500,000)	-	(14,238,000)	-
ការទិញទ្រព្យ និងបរិក្ខារ និង ទ្រព្យសកម្មអរូបី	(2,390,470)	(2,201,920)	(9,724,432)	(8,977,228)
សាច់ប្រាក់ទទួលបានពីការលក់ ទ្រព្យនិងបរិក្ខារ	25,000	-	101,700	-
សាច់ប្រាក់ប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ	<u>(5,865,470)</u>	<u>(2,201,920)</u>	<u>(23,860,732)</u>	<u>(8,977,228)</u>
លំហូរទឹកប្រាក់ទទួលបានពី សកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពី ប្រាក់កម្ចី	101,846,498	91,132,407	414,311,554	371,546,823
ការបន្ថែមដើមទុន	35,000,000	-	142,380,000	-
ការទូទាត់ប្រាក់កម្ចី	(102,629,263)	(47,462,346)	(417,495,842)	(193,503,985)
ការទូទាត់បំណុលកតិសន្យា	(940,052)	(1,232,874)	(3,824,132)	(5,026,427)
លំហូរទឹកប្រាក់ទទួលបានពី សកម្មភាពហិរញ្ញប្បទាន	<u>33,277,183</u>	<u>42,437,187</u>	<u>135,371,580</u>	<u>173,016,411</u>
ការកើនឡើងនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូលសុទ្ធ	9,833,901	27,107,110	40,004,309	110,515,688
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	68,299,457	41,192,347	276,271,304	167,858,814
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	2,039,688	(2,103,198)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	<u>6</u> <u>78,133,358</u>	<u>68,299,457</u>	<u>318,315,301</u>	<u>276,271,304</u>

សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹង របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

1. ព័ត៌មាននានា

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០២៩៨២ ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាធនាគារពាណិជ្ជ និងចាប់ផ្តើមអាជីវកម្មនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

ការិយាល័យចុះបញ្ជីស្ថិតនៅអគារលេខ ៣០ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារមេ គឺ BRED Banque Populaire ដែលបានបង្កើតឡើងនៅប្រទេសបារាំង។

សកម្មភាពចម្បងរបស់ធនាគារ រួមបញ្ចូលទាំងប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពធនាគារ និងការផ្តល់សេវាកម្មផ្សេងៗ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារ មានបុគ្គលិកចំនួន ២៨២នាក់ (២០២០៖ ២៤០ នាក់)។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៣៦។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ធនាគារ ធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានបង្កង់ចំនួនមួយដុល្លារអាមេរិកដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

4. ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ 36គ(៣)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 36គ(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 36គ(៧)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន។
- កំណត់សម្គាល់ 36គ(៧)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើលនាពេលអនាគត។
- កំណត់សម្គាល់ 36គ(៧)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលបានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាម ស.គ.អ.ក. 21 – ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការណ៍បរិច្ឆេទរាយការណ៍ និងគណនីមូលធនត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកំរិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូររូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា "ទុនបម្រុងពីការប្តូររូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាការណ៍បរិច្ឆេទ	
		រាយការណ៍	អត្រាប្តូរ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1 ដុល្លារអាមេរិក =	4,074 រៀល	4,068 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1 ដុល្លារអាមេរិក =	4,045 រៀល	4,077 រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	21,708,930	17,249,123	88,442,181	69,772,703
សាច់ប្រាក់សមមូលនៅធនាគារនានា	50,228,935	40,288,413	204,632,681	162,966,631
សាច់ប្រាក់សមមូលនៅធនាគារជាតិ នៃកម្ពុជា	6,195,493	10,761,921	25,240,439	43,531,970
	78,133,358	68,299,457	318,315,301	276,271,304
ដក៖ សំវិធានធននៃការខាតបង់ លើ ឱនភាពនៃតម្លៃ	(349,283)	(245,079)	(1,422,979)	(991,345)
	77,784,075	68,054,378	316,892,322	275,279,959
បម្រែបម្រួលនៃសំវិធានធននៃការខាតបង់ លើ ឱនភាពនៃតម្លៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖				
	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ ៥)	2020 ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	245,079	132,347	991,345	539,314
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	104,204	112,732	423,902	459,608
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	7,732	(7,577)
នាថ្ងៃទី៣១ ខែធ្នូ	349,283	245,079	1,422,979	991,345

7. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
មូលបត្រដែលអាចជួញដូរបាន	14,712,662	13,930,219	59,939,385	56,347,736

7. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (ត)

ធនាគារបានដាក់តម្កល់នូវមូលបត្រដែលអាចជួញដូរបាន (‘NCD’) ចំនួន 14,712,662 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ 13,930,219 ដុល្លារអាមេរិក) នៅធនាគារជាតិនៃកម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ប្រតិបត្តិការសាច់ប្រាក់ងាយស្រួលផ្តល់សន្ទនីយភាពដោយមានការធានា (‘LPCO’)។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនទាន់បានប្រើប្រាស់នូវឥណទានវិញប្រសិនបើសម្រាប់ហ្វាស៊ីលីតធានានីមួយៗទេ។

មូលបត្រដែលអាចជួញដូរបានមានកាលសារ ពី៦ ទៅ 12ខែ ហើយទទួលបានអត្រាការប្រាក់ពី 0.04% - 0.27% (2020៖ 0.07% - 0.8 %) ក្នុង 1ឆ្នាំ ។

8. ប្រាក់តម្កល់តាមច្បាប់

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់តម្កល់ធានាលើដើមទុន	11,000,000	7,500,000	44,814,000	30,337,500
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ របស់អតិថិជន	24,614,180	19,674,567	100,278,169	79,583,624
	35,614,180	27,174,567	145,092,169	109,921,124

ក. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១-136 ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារ តម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។

ខ. ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះប្រាក់រៀល និង 12.50% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារអនិវាសនជន និងប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រាក់កម្ចីអនិវាសនជន។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខធ៧-០១-282 ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់នោះទេ។

8. ប្រាក់តម្កល់តាមច្បាប់ (ត)

នាថ្ងៃទី១៨ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយនូវប្រកាសស្តីអំពីការកាត់បន្ថយនូវអត្រាប្រាក់បម្រុងកាតព្វកិច្ច នៃប្រាក់បញ្ញើ និងប្រាក់កម្ចី ("RRR") មកត្រឹម ៧% ចំពោះរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេស។

គ. អត្រាការប្រាក់ (ប្រចាំឆ្នាំ)

	2021	2020
ប្រាក់តម្កល់ធានាលើដើមទុន	0.04%	0.09%

9. ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៦)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៦)
ការវិនិយោគក្នុងការិយាល័យ ឥណទានកម្ពុជា	140,000	140,000	570,360	566,300

ការវិនិយោគក្នុងការិយាល័យ ឥណទានកម្ពុជាដែលការវិនិយោគនេះត្រូវបានវាស់វែងតាមតម្លៃសមស្របតាមរយៈចំណូលលម្អិតផ្សេងៗ ("FVOCI") ដោយសារទ្រព្យទាំងនោះមិនត្រូវបានកាន់កាប់សម្រាប់ធ្វើការផ្ទេរដូចជា ហើយធនាគារ បានជ្រើសរើសការទទួលស្គាល់ដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI។ ទាំងនេះ គឺជាយុទ្ធសាស្ត្រក្នុងការវិនិយោគហើយធនាគារយល់ឃើញថាការចាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

តម្លៃសមស្របនៅក្នុងការវិនិយោគសម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺ 140,000 ដុល្លារអាមេរិក (ឆ្នាំ២០២០៖ 140,000 ដុល្លារអាមេរិក)។

ភាគលាភនៅក្នុងឆ្នាំមានចំនួន 6,480 ដុល្លារអាមេរិក (ឆ្នាំ២០២០៖ គ្មាន)។ មិនមានការចំណេញឬ ការខាតណាមួយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗទេ ដោយសារតែតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃយោង។ មិនមានសំវិធានធនសម្រាប់ការខាតបង់នៅក្នុង FVOCI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នោះទេ (ឆ្នាំ២០២០៖ គ្មាន)។

10. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានពាណិជ្ជកម្ម				
ឥណទានវិញ្ញាបន៍	26,873,230	18,192,743	109,481,539	73,589,645
ឥណទានរយៈពេលខ្លី	33,826,793	25,758,621	137,810,355	104,193,622
ឥណទានរយៈពេលវែង	200,722,897	164,595,613	817,745,082	665,789,255
បង្កាន់ដៃទំនុកចិត្ត	3,046,103	3,977,370	12,409,824	16,088,462
ឥណទានអ្នកប្រើប្រាស់	127,997,824	82,441,009	521,463,135	333,473,881
ឥណទាន និងបុរេប្រទានដុលតាមរំលស់ថ្លៃដើម	392,466,847	294,965,356	1,598,909,935	1,193,134,865
ដក៖ សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ				
- ផលប៉ះពាល់ទូទៅ	(4,620,473)	(4,545,722)	(18,823,807)	(18,387,445)
- ផលប៉ះពាល់នៃកូវីដ-19	(2,523,147)	(2,186,839)	(10,279,301)	(8,845,764)
	(7,143,620)	(6,732,561)	(29,103,108)	(27,233,209)
ឥណទាន និងបុរេប្រទាន- សុទ្ធ	385,323,227	288,232,795	1,569,806,827	1,165,901,656

បម្រែបម្រួលនៃសំវិធានធននៃការខាតបង់ លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ ៥)	2020 ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	6,732,561	3,197,846	27,233,209	13,031,222
សំវិធានធនសម្រាប់ការិយបរិច្ឆេទ				
- សំវិធានធនទូទៅ	74,751	1,347,876	304,087	5,495,290
- ផលប៉ះពាល់នៃកូវីដ-19	336,308	2,186,839	1,368,101	8,915,743
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	197,711	(209,046)
នាថ្ងៃទី៣១ ខែធ្នូ	7,143,620	6,732,561	29,103,108	27,233,209

10. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ៖				
ប្រាក់បញ្ញើនៅធនាគារនានា (កំណត់សម្គាល់ 6)	104,204	112,732	423,902	459,608
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	411,059	3,534,715	1,672,188	14,411,033
ធាតុ ក្រៅតារាងតុល្យការ (កំណត់សម្គាល់ 32ខ(v))	191,577	604,333	779,335	2,463,866
ការលុបចោលនូវឥណទានមិនអាចប្រមូលបានដែលមិនបានកត់ត្រាក្នុងសំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	70,691	34,677	287,571	141,378
	<u>777,531</u>	<u>4,286,457</u>	<u>3,162,996</u>	<u>17,475,885</u>

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុលមានកាលកំណត់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
ក្នុងរយៈពេល 1ខែ	459,107	15,068	1,870,402	60,950
ពី 1 ទៅ 3ខែ	9,388,183	7,808,356	38,247,458	31,584,800
ពី 3 ទៅ 6ខែ	23,326,949	19,809,595	95,033,990	80,129,812
ពី 6 ទៅ 12ខែ	9,353,349	7,100,910	38,105,544	28,723,181
ពី 1 ទៅ 3ឆ្នាំ	43,828,246	34,317,591	178,556,274	138,814,656
ពី 3 ទៅ 5ឆ្នាំ	24,793,944	23,274,003	101,010,528	94,143,342
លើសពី 5ឆ្នាំ	281,317,069	202,639,833	1,146,085,739	819,678,124
	<u>392,466,847</u>	<u>294,965,356</u>	<u>1,598,909,935</u>	<u>1,193,134,865</u>

សម្រាប់ការវិភាគបន្ថែមលើចំនួនឥណទាន និងបុរេប្រទានដុលផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 32ខ។

11. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
ទ្រព្យសកម្មនិស្សន្ទ				
កិច្ចសន្យាប្តូរអត្រាការប្រាក់ (*)	364,500	-	1,484,973	-
បំណុលនិស្សន្ទ				
កិច្ចសន្យាប្តូរអត្រាការប្រាក់ (*)	(364,500)	-	(1,484,973)	-
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស(**)	(379,971)	-	(1,548,002)	-
	<u>(744,471)</u>	<u>-</u>	<u>(3,032,975)</u>	<u>-</u>

(*) នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ធនាគារបានចុះកិច្ចព្រមព្រៀងប្តូរអត្រាការប្រាក់ជាមួយ Bred Banque Populaire និង ធនាគារអេស៊ីលីដាដែលមានទឹកប្រាក់ ចំនួន 20 លានដុល្លារអាមេរិកនៃកិច្ចព្រមព្រៀងនីមួយៗដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

(**) នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារបានចុះកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណបរទេសជាមួយ ជីប ម៉ុង ឧមមើសល ប៊ែង ម.ក ដែលមានទឹកប្រាក់ចំនួន 20 លានដុល្លារអាមេរិកដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

12. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់កក់មុន	401,531	329,298	1,635,837	1,332,010
ចំណាយបង់មុន	718,151	1,179,151	2,925,748	4,769,666
ទ្រព្យសកម្មផ្សេងៗ	102,002	122,780	415,556	496,645
	<u>1,221,684</u>	<u>1,631,229</u>	<u>4,977,141</u>	<u>6,598,321</u>

13. ទ្រព្យសកម្មអរូបី

	សូហ្វវែរ កុំព្យូទ័រ ដុល្លារអាមេរិក	ការបង្កើត វេបសាយ ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់៥)	
2021				
តម្លៃដើម				
នាថ្ងៃទី១ ខែមករា ២០២១	2,591,810	181,684	2,773,494	11,218,783
ការផ្ទេរពីទ្រព្យកំពុងបង្កើត	442,174	146,550	588,724	2,394,929
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	83,964
នាថ្ងៃទី៣១ ខែធ្នូ ២០២១	3,033,984	328,234	3,362,218	13,697,676
ដក៖ រំលស់បន្ទុះ				
នាថ្ងៃទី១ ខែមករា ២០២១	1,860,379	113,377	1,973,756	7,983,843
រំលស់ក្នុងកាលិយបរិច្ឆេទ	538,051	61,210	599,261	2,437,794
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	60,834
នាថ្ងៃទី៣១ ខែធ្នូ ២០២១	2,398,430	174,587	2,573,017	10,482,471
តម្លៃសោន				
នាថ្ងៃទី៣១ ខែធ្នូ ២០២១	635,554	153,647	789,201	3,215,205
2020				
តម្លៃដើម				
នាថ្ងៃទី១ ខែមករា ២០២០	2,368,483	149,784	2,518,267	10,261,939
ការផ្ទេរពីទ្រព្យកំពុងបង្កើត	223,327	31,900	255,227	1,040,560
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(83,716)
នាថ្ងៃទី៣១ ខែធ្នូ ២០២០	2,591,810	181,684	2,773,494	11,218,783
ដក៖ រំលស់បន្ទុះ				
នាថ្ងៃទី១ ខែមករា ២០២០	1,284,853	66,314	1,351,167	5,506,006
រំលស់ក្នុងកាលិយបរិច្ឆេទ	575,526	47,063	622,589	2,538,295
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(60,458)
នាថ្ងៃទី៣១ ខែធ្នូ ២០២០	1,860,379	113,377	1,973,756	7,983,843
តម្លៃសោន				
នាថ្ងៃទី៣១ ខែធ្នូ ២០២០	731,431	68,307	799,738	3,234,940



14. ទ្រព្យនិយមវត្ថុ

2021	ទ្រព្យសកម្ម កំពុងបង្កើត ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	សម្ភារៈការិយាល័យ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់៥)
តម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	1,307,836	589,447	2,066,938	975,261	1,766,272	27,124,775
ការទិញបន្ថែម	2,365,470	25,000	-	-	-	9,724,432
ផ្ទេរពីទ្រព្យសកម្មកំពុងបង្កើត	(1,442,458)	125,330	419,042	96,287	213,075	(2,394,929)
ការលក់ចេញ	-	(63,855)	-	-	-	(259,762)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	204,894
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	2,230,848	675,922	2,485,980	1,071,548	1,979,347	34,399,410
ដក៖ រំលស់បន្ទុះ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	247,338	1,041,544	302,803	226,301	7,353,753
រំលស់ក្នុងកាលិយបរិច្ឆេទ	-	131,068	434,564	178,361	183,103	3,771,427
ការលក់ចេញ	-	(42,569)	-	-	-	(173,171)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	58,029
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	2,702,513	335,837	1,476,108	481,164	409,404	11,010,338
តម្លៃសោន						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	5,741,132	340,085	1,009,872	590,384	1,569,943	23,389,372

14. ទ្រព្យ និងបរិក្ខារ (ត)

	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	សម្ភារៈភារិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្ម កំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ 5)
2020						
តម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ2020	1,082,789	586,628	1,692,943	517,308	879,393	19,393,174
ការទិញបន្ថែម	-	-	-	-	2,201,925	8,977,248
ផ្ទេរពីទ្រព្យសកម្មកំពុងបង្កើត លម្អៀងពីការប្តូររូបិយប័ណ្ណ	683,483	388,633	373,995	72,139	(1,773,482)	(1,040,581)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2020	1,766,272	975,261	2,066,938	589,447	-	(205,066)
ដក៖ រំលស់បង្គុះ						
នាថ្ងៃទី១ ខែមករា ឆ្នាំ2020	94,782	178,446	663,661	139,959	-	4,388,156
រំលស់ក្នុងកាលិយបរិច្ឆេទ លម្អៀងពីការប្តូររូបិយប័ណ្ណ	131,519	124,357	377,883	107,379	-	3,021,620
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2020	226,301	302,803	1,041,544	247,338	-	(56,023)
តម្លៃបេឡា						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2020	1,539,971	672,458	1,025,394	342,109	1,307,836	19,771,022

15. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 18។

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ2021	ឆ្នាំ2020	ឆ្នាំ2021	ឆ្នាំ2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	7,622,059	7,662,105	31,052,268	30,993,215
-----------------------------	-----------	-----------	------------	------------

ធនាគារបានជួលទ្រព្យសកម្មជាច្រើនរួមទាំងទីតាំងការិយាល័យ។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ផ្ទៃដី

នាថ្ងៃទី១ ខែមករា	9,940,163	7,835,985	40,207,959	31,931,639
ការទិញបន្ថែម	1,026,037	2,104,178	4,173,919	8,578,734
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	294,421	(302,414)
នាថ្ងៃទី៣១ ខែធ្នូ	10,966,200	9,940,163	44,676,299	40,207,959

ដក៖ រំលស់បង្គុះ

នាថ្ងៃទី១ ខែមករា	2,278,058	1,341,440	9,214,744	5,466,368
រំលស់សម្រាប់ការិយបរិច្ឆេទ លម្អៀងពីការប្តូររូបិយប័ណ្ណ	1,066,083	936,618	4,336,826	3,818,592
នាថ្ងៃទី៣១ ខែធ្នូ	-	-	72,461	(70,216)
នាថ្ងៃទី៣១ ខែធ្នូ	3,344,141	2,278,058	13,624,031	9,214,744

តម្លៃបេឡា

នាថ្ងៃទី៣១ ខែធ្នូ	7,622,059	7,662,105	31,052,268	30,993,215
-------------------	-----------	-----------	------------	------------



The smarter way to bank.

16. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
គណនីសន្សំ	12,184,493	13,126,155	49,639,624	53,095,297
ប្រាក់បញ្ញើមានកាលកំណត់	172,842,789	145,823,834	704,161,522	589,857,409
គណនីចរន្ត	70,322,964	71,177,658	286,495,756	287,913,626
	<u>255,350,246</u>	<u>230,127,647</u>	<u>1,040,296,902</u>	<u>930,866,332</u>

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)

ក. តាមកាលកំណត់៖

រយៈពេល ១ ខែ	82,507,465	94,349,779	336,135,412	381,644,856
ពី ១ ទៅ ៣ ខែ	8,883,320	10,041,952	36,190,646	40,619,696
ពី ៣ ទៅ ៦ ខែ	13,621,123	20,564,710	55,492,455	83,184,252
ពី ៦ ទៅ ១២ ខែ	81,020,385	41,276,977	330,077,048	166,965,372
ពី ១ ទៅ ៣ ឆ្នាំ	11,492,395	9,630,316	46,820,017	38,954,628
ពី ៣ ទៅ ៥ ឆ្នាំ	39,047,116	37,580,092	159,077,951	152,011,472
លើសពី ៥ ឆ្នាំ	18,778,442	16,683,821	76,503,373	67,486,056
	<u>255,350,246</u>	<u>230,127,647</u>	<u>1,040,296,902</u>	<u>930,866,332</u>

16. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)

ខ. តាមប្រភេទអតិថិជន៖

ឯកត្តជន	189,609,767	119,104,558	772,470,191	481,777,937
សហគ្រាសអាជីវកម្ម	65,740,479	111,023,089	267,826,711	449,088,395
	<u>255,350,246</u>	<u>230,127,647</u>	<u>1,040,296,902</u>	<u>930,866,332</u>

គ. តាមនិវាសនដ្ឋាន៖

និវាសនជន	222,074,910	225,993,588	904,733,183	914,144,063
អនិវាសនជន	33,275,336	4,134,059	135,563,719	16,722,269
	<u>255,350,246</u>	<u>230,127,647</u>	<u>1,040,296,902</u>	<u>930,866,332</u>

ឃ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2021	2020
គណនីសន្សំ	0.30% - 1.50%	0.30% - 2.60%
ប្រាក់បញ្ញើមានកាលកំណត់	0.50% - 6.00%	0.70% - 6.00%
ប្រាក់បញ្ញើចរន្ត	<u>0.30% - 1.50%</u>	<u>0% - 2.5%</u>

17. ប្រាក់បញ្ញើរបស់ធនាគារនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)

ប្រាក់បញ្ញើមានកាលកំណត់	70,502,575	26,841,826	287,227,491	108,575,186
ប្រាក់បញ្ញើចរន្ត	10,391,586	272,795	42,335,321	1,103,456
	<u>80,894,161</u>	<u>27,114,621</u>	<u>329,562,812</u>	<u>109,678,642</u>

17. ប្រាក់បញ្ញើរបស់ធនាគារនានា (ត)

ប្រាក់បញ្ញើរបស់ធនាគារនានាត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
ក. តាមកាលកំណត់៖				
ពី ១ ទៅ ៣ ខែ	14,408,558	4,047,532	58,700,465	16,372,267
ពី ៣ ទៅ ៦ ខែ	25,164,589	13,059,056	102,520,536	52,823,882
ពី ៦ ទៅ ១២ ខែ	33,206,712	10,008,033	135,284,145	40,482,493
ពី ១២ ខែ	8,114,302	-	33,057,666	-
	<u>80,894,161</u>	<u>27,114,621</u>	<u>329,562,812</u>	<u>109,678,642</u>
ខ. តាមទំនាក់ទំនង៖				
សម្ព័ន្ធហិរញ្ញវត្ថុ (កំណត់សម្គាល់ ៣៣)	59,296,771	-	241,575,045	-
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	21,597,390	27,114,621	87,987,767	109,678,642
	<u>80,894,161</u>	<u>27,114,621</u>	<u>329,562,812</u>	<u>109,678,642</u>

ក. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖	2021	2020
ប្រាក់បញ្ញើមានកាលកំណត់	2.25% - 3.75%	2.90% - 4.50%
ប្រាក់បញ្ញើចរន្ត	<u>0.00% - 0.25%</u>	<u>0.00% - 0.35%</u>

18. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធហិរញ្ញវត្ថុ (i)	70,025,839	68,019,444	285,285,268	275,138,651
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ (ii)	15,891,139	18,744,505	64,740,500	75,821,523
	<u>85,916,978</u>	<u>86,763,949</u>	<u>350,025,768</u>	<u>350,960,174</u>

18. ប្រាក់កម្ចី (ត)

- (i) ប្រាក់កម្ចីនេះសំដៅទៅលើប្រាក់កម្ចីរយៈពេលខ្លីដោយមិនមានការធានាពី BRED Banque Populaire – ទីស្នាក់ការកណ្តាល សមតុល្យប្រាក់ដើមដែលនៅសល់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន 70,000,000 ដុល្លារអាមេរិក (ឆ្នាំ២០២០៖ 68,000,000 ដុល្លារអាមេរិក) ដោយផ្អែកលើការយល់ព្រមពីគណៈកម្មាធិការឥណទាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម៖

ឥណទានសរុប	70,000,000 ដុល្លារអាមេរិក
កាលអវសាន	ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ – ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ប្រាក់កម្ចីនេះត្រូវបានបន្តសាជាថ្មីដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
ការបង់ប្រាក់ដើម	នាការបរិច្ឆេទកំណត់បង់
ការបង់ការប្រាក់	នាការបរិច្ឆេទកំណត់បង់
អត្រាការប្រាក់	ឡាយប័រ ១%

- (ii) ប្រាក់កម្ចីទាំងនេះគឺ មិនមានការធានា និងត្រូវបង់ការប្រាក់ចន្លោះចាប់ពី 2.5% ទៅដល់ 5.85% (2020 ៖ 2.5% ដល់ 6.12%) ក្នុងមួយឆ្នាំ។

ការវិភាគបន្ថែម តាមកាលកំណត់មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងអំឡុងពេល១ខែ	70,025,839	-	285,285,268	-
ពី ១ ទៅ ៣ ខែ	1,482,548	72,970,452	6,039,901	295,165,478
ពី ៣ ទៅ ៦ ខែ	9,453,537	6,459,792	38,513,710	26,129,859
ពី ៦ ទៅ ១២ ខែ	4,955,054	7,333,705	20,186,889	29,664,837
	<u>85,916,978</u>	<u>86,763,949</u>	<u>350,025,768</u>	<u>350,960,174</u>

18. ប្រាក់កម្ចី (ត)

បម្រែបម្រួលនៃប្រាក់កម្ចីមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	86,516,687	42,846,626	349,959,999	174,600,001
ប្រាក់កម្ចីបន្ថែម	101,846,498	91,132,407	414,311,554	371,546,823
ការទូទាត់ប្រាក់កម្ចី	(102,629,263)	(47,462,346)	(417,495,842)	(193,503,985)
	85,733,922	86,516,687	346,775,711	349,959,999
ប្រាក់បង្គរលើការប្រាក់ត្រូវទូទាត់	183,056	247,262	745,770	1,000,175
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	2,504,287	(2,682,840)
	85,916,978	86,763,949	350,025,768	350,960,174

19. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់				
មិនបានធ្វើអប្បបរមាតាមកិច្ចសន្យា				
តិចជាង១ឆ្នាំ	984,085	275,450	4,009,162	1,114,195
១ឆ្នាំ ទៅ ៥ឆ្នាំ	5,316,495	4,874,101	21,659,401	19,715,739
លើសពី ៥ឆ្នាំ	2,245,554	2,626,904	9,148,387	10,625,827
លំហូរទឹកប្រាក់មិនបានធ្វើអប្បបរមាតាមកិច្ចសន្យា	8,546,134	7,776,455	34,816,950	31,455,761
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	761,043	156,940	3,100,489	634,822
រយៈពេលវែង	6,856,752	6,533,360	27,934,408	26,427,442
	7,617,795	6,690,300	31,034,897	27,062,264

19. បំណុលភតិសន្យា (ត)

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ក. ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត				
ការប្រាក់លើបំណុលភតិសន្យា	276,730	199,915	1,125,738	815,053
ខ. ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់				
លំហូរទឹកប្រាក់ចេញសរុបសម្រាប់បំណុលភតិសន្យា	940,052	1,232,874	3,824,132	5,026,427

20. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយបង្គរនិងបំណុលផ្សេងៗ	2,213,690	1,518,815	9,018,573	6,143,607
គណនីត្រូវទូទាត់ឲ្យសម្ព័ន្ធអ្នាគ្គិ (កំណត់សម្គាល់ 33គ)	500,000	-	2,037,000	-
បំណុលពន្ធផ្សេងៗ	98,679	89,575	402,018	362,332
	2,812,369	1,608,390	11,457,591	6,505,939

21. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
សំវិធានធនលើប្រាក់រំលឹកអតិថិភាពការងារ	61,000	42,810	248,514	173,166

21. សំវិធានធនលើអត្ថប្រយោជន៍និយោជិត (ត)

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី21 ខែកញ្ញា ឆ្នាំ2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី22 ខែមីនា ឆ្នាំ2019។

- ប្រាក់អតីតភាពការងារក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 15ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 6ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ2021 តទៅ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួនអតិបរមាស្មើនឹង 6ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ2019 (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ ជារៀងរាល់ឆ្នាំ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ។

បម្រែបម្រួលនៃសំវិធានធនលើអត្ថប្រយោជន៍និយោជិតមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី1 ខែមករា	42,810	61,080	173,166	248,901
សំវិធានធនក្នុងឆ្នាំ	26,574	-	108,103	-
ទូទាត់ក្នុងឆ្នាំ	(8,384)	(18,270)	(34,106)	(74,487)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	1,351	(1,248)
នាថ្ងៃទី31 ខែធ្នូ	61,000	42,810	248,514	173,166

22. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021 ដុល្លារអាមេរិក	ឆ្នាំ2020 ដុល្លារអាមេរិក	ឆ្នាំ2021 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ2020 ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធពន្យារជាទ្រព្យសកម្ម	1,992,048	3,215,391	8,115,604	13,006,257
ពន្ធពន្យារជាបំណុល	(175,773)	(1,723,288)	(716,100)	(6,970,700)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	1,816,275	1,492,103	7,399,504	6,035,557

ពន្ធពន្យារជាទ្រព្យសកម្មមានសមាសភាពដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2021 ដុល្លារអាមេរិក	ឆ្នាំ2020 ដុល្លារអាមេរិក	ឆ្នាំ2021 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ2020 ពាន់រៀល (កំណត់សម្គាល់ 5)
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	1,360,108	1,318,778	5,541,080	5,334,458
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃកិច្ចសន្យានៅក្រៅតារាងតុល្យការ	268,152	278,137	1,092,451	1,125,064
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃលើប្រាក់បញ្ញើនៅធនាគារនានា	118,157	87,205	481,372	352,744
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	(853)	(194,361)	(3,475)	(786,190)
ចំណូលពន្យារពីឥណទាន	245,631	193,211	1,000,701	781,538
រំលស់	(174,920)	(190,867)	(712,625)	(772,057)
	1,816,275	1,492,103	7,399,504	6,035,557

22. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ (ត)

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

បម្រែបម្រួលពន្ធពន្យារមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	1,492,103	854,468	6,035,557	3,481,957
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬ ខាត	324,172	637,635	1,318,732	2,599,638
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	45,215	(46,038)
	<u>1,816,275</u>	<u>1,492,103</u>	<u>7,399,504</u>	<u>6,035,557</u>

ខ. បំណុលពន្ធលើប្រាក់ចំណេញ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	20,091	16,581	81,268	67,568
ចំណាយពន្ធលើប្រាក់ចំណេញ	269,567	213,635	1,096,599	870,990
ពន្ធលើប្រាក់ចំណេញដែលបានបង់	(264,647)	(210,125)	(1,076,584)	(856,680)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	612	(610)
នាថ្ងៃទី៣១ ខែធ្នូ	<u>25,011</u>	<u>20,091</u>	<u>101,895</u>	<u>81,268</u>

22. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ (ត)

គ. អត្ថប្រយោជន៍នៃពន្ធលើប្រាក់ចំណេញ

អនុលោមតាមច្បាប់ស្តីពីពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលនៅពេល ដែលពន្ធមួយណាមានចំនួនធំជាង។

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយពន្ធអប្បបរមា	269,567	213,635	1,096,599	870,990
អត្ថប្រយោជន៍ពន្ធពន្យារ	<u>(324,172)</u>	<u>(637,635)</u>	<u>(1,318,732)</u>	<u>(2,599,638)</u>
	<u>(54,605)</u>	<u>(424,000)</u>	<u>(222,133)</u>	<u>(1,728,648)</u>

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រា 20% ចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញ/(ខាត)មុនដកពន្ធ	<u>823,688</u>	<u>(3,210,553)</u>	<u>3,350,763</u>	<u>(13,089,424)</u>
ពន្ធលើប្រាក់ចំណេញតាមអត្រា ផ្លូវការ 20%	164,738	(642,111)	670,153	(2,617,885)
ប្រាក់ខាតពន្ធដែលបានប្រើប្រាស់	(661,245)	-	(2,689,945)	-
ចំណាយមិនអាចកាត់កងបាន	<u>172,335</u>	<u>46,362</u>	<u>701,060</u>	<u>189,018</u>
	<u>(324,172)</u>	<u>(637,635)</u>	<u>(1,318,732)</u>	<u>(2,599,638)</u>
ចំណាយពន្ធអប្បបរមា	<u>269,567</u>	<u>213,635</u>	<u>1,096,599</u>	<u>870,990</u>
អត្ថប្រយោជន៍នៃពន្ធលើប្រាក់ចំណេញ	<u>(54,605)</u>	<u>(424,000)</u>	<u>(222,133)</u>	<u>(1,728,648)</u>

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

23. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ដើមទុនបានបង់	110,000,000	75,000,000	442,870,000	300,000,000

ចំនួនភាគហ៊ុនដែលបានចុះបញ្ជីសរុបមានចំនួន 110,000 ហ៊ុន (2020: 75,000) ដែលមានតម្លៃស្មើ 1,000 ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបែងចែក និងបង់គ្រប់ចំនួន។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ធនាគារបានធ្វើការស្នើសុំធនាគារជាតិនៃកម្ពុជាក្នុងការបង្កើនដើមទុនពី 75,000,000 ដុល្លារអាមេរិកទៅ 110,000,000 ដុល្លារអាមេរិក។ ការស្នើសុំនេះត្រូវបានអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អនុស្សរណៈ និងលក្ខន្តិកៈ ស្ថិតនៅក្នុងដំណាក់កាលស្នើសុំពី ក្រសួងពាណិជ្ជកម្មនៅឡើយ។

បម្រែបម្រួលនៃដើមទុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ដើមទុន	75,000,000	75,000,000	300,000,000	300,000,000
ការបន្ថែមក្នុងការិយបរិច្ឆេទ	35,000,000	-	142,870,000	-
	110,000,000	75,000,000	442,870,000	300,000,000

24. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ តំណាងឲ្យភាពខុសគ្នារវាងឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសំវិធានធនតាម បទប្បញ្ញត្តិដោយអនុលោមតាមធនាគារជាតិនៃកម្ពុជា។

25. ចំណូលការប្រាក់

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទាន	25,375,693	20,091,409	103,228,319	81,912,675
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	24,130	128,472	98,161	523,780
ប្រាក់បញ្ញើនៅធនាគារនានា	3,758	8,581	15,288	34,985
	25,403,581	20,228,462	103,341,768	82,471,440

26. ចំណាយលើការប្រាក់

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើមានកាលកំណត់	7,904,573	6,181,450	32,155,803	25,201,772
ឥណទាន	131,494	175,608	534,918	715,954
ប្រាក់បញ្ញើសន្សំ	276,730	199,915	1,125,738	815,053
ប្រាក់កម្ចី	402,135	420,102	1,635,885	1,712,756
បំណុលភតិសន្យា	1,335,903	1,107,602	5,434,453	4,515,693
	10,050,835	8,084,677	40,886,797	32,961,228

27. ចំណូលកម្រៃ និងជើងសារ

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
សេវាផ្ទេរប្រាក់ចេញចូល	551,253	504,035	2,242,497	2,054,950
កម្រៃផ្សេងៗ	1,095,155	1,047,081	4,455,090	4,268,949
	1,646,408	1,551,116	6,697,587	6,323,899
ចំណាយកម្រៃ និងជើងសារ	(1,260,595)	(1,135,733)	(5,128,100)	(4,630,383)
	385,813	415,383	1,569,487	1,693,516

28. ចំណូលផ្សេងៗ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណេញពីការប្តូររូបិយបណ្ណ	419,375	361,613	1,706,017	1,474,296
ចំណូលពីការវិនិយោគមូលធន	6,480	-	26,361	-
ចំណូលផ្សេងៗ	3,715	25,800	15,113	105,187
	<u>429,570</u>	<u>387,413</u>	<u>1,747,491</u>	<u>1,579,483</u>

29. ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុតាម FVTPL

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
<i>ចំណូលបានពីឧបករណ៍សិប្បន្តសម្រាប់ទប់ស្កាត់ហានិភ័យ</i>				
ការប្តូរអត្រាការប្រាក់	364,500	-	1,482,786	-
<i>ខាតបានពីឧបករណ៍សិប្បន្តសម្រាប់ទប់ស្កាត់ហានិភ័យ</i>				
ការប្តូរអត្រាការប្រាក់	(364,500)	-	(1,482,786)	-
ការប្តូររូបិយបណ្ណបរទេស	(379,971)	-	(1,545,722)	-
	<u>(744,471)</u>	<u>-</u>	<u>(3,028,508)</u>	<u>-</u>
ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុតាម FVTPL	<u>(379,971)</u>	<u>-</u>	<u>(1,545,722)</u>	<u>-</u>

30. ចំណាយបុគ្គលិក

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	3,831,405	3,153,641	15,586,156	12,857,394
អត្ថប្រយោជន៍បន្ថែម - អ្នកគ្រប់គ្រង	243,475	213,417	990,456	870,101
អត្ថប្រយោជន៍ផ្សេងៗ	1,407,974	1,157,553	5,727,638	4,719,344
	<u>5,482,854</u>	<u>4,524,611</u>	<u>22,304,250</u>	<u>18,446,839</u>

31. ចំណាយប្រតិបត្តិការផ្សេងៗ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់	2,592,440	2,300,345	10,546,047	9,378,507
ចំណាយលើវិជ្ជាជីវៈ	2,147,336	1,759,998	8,735,363	7,175,512
ចំណាយពន្ធផ្សេងៗ	1,148,055	884,270	4,670,288	3,605,169
ចំណាយថ្លៃសាធារណៈ ទីផ្សារ និង				
ការផ្សព្វផ្សាយ	671,777	675,280	2,732,789	2,753,117
ចំណាយលើការជួលក្នុងតម្លៃទាប និង				
ក្នុងរយៈពេលខ្លី	196,279	298,024	798,463	1,215,044
ចំណាយលើអាជ្ញាប័ណ្ណ	235,420	215,131	957,688	877,089
ចំណាយថ្លៃទឹកភ្លើង	165,453	152,831	673,063	623,092
ចំណាយលើការជួសជុល និងថែទាំ	287,058	193,868	1,167,752	790,400
ចំណាយលើការធានារ៉ាប់រង	152,499	125,329	620,366	510,966
ចំណាយលើទំនាក់ទំនង	134,831	118,399	548,493	482,713
ចំណាយធ្វើដំណើរ និងស្នាក់នៅ	42,226	27,200	171,775	110,894
ចំណាយលើសម្ភារៈការិយាល័យ	116,261	99,147	472,949	404,222
ចំណាយផ្សេងៗ	814,450	496,244	3,313,182	2,023,186
	<u>8,704,085</u>	<u>7,346,066</u>	<u>35,408,218</u>	<u>29,949,911</u>

32. កាតព្វកិច្ច និងយថាភាព

ក. កាតព្វកិច្ច

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យាយថាភាពមួយចំនួនតាមឧបាយសម្រាប់ជាផ្លូវច្បាប់ ដល់អតិថិជនរបស់ខ្លួន ពុំមានការបាត់បង់ជាសារវន្ត ដែលកើតឡើងពីប្រតិបត្តិការខាងក្រោមឡើយ។

	នាថ្ងៃទី៣១ ខែធ្នូ		នាថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
កិច្ចសន្យាប្តូររូបិយបណ្ណបរទេស	39,980,363	-	162,880,000	-
- កាតព្វកិច្ចអត្រាប្តូរប្រាក់ - លក់	20,000,000	-	81,480,000	-
- កាតព្វកិច្ចអត្រាប្តូរប្រាក់ - ទិញ	19,980,363	-	81,400,000	-
ឥណទាន និងបុរេប្រទានដែលមិនទាន់ប្រើប្រាស់	81,320,521	48,101,129	331,299,803	194,569,067
- លិខិតឥណទាន	854,000	7,635,672	3,479,196	30,886,293
- លិខិតធានាដោយធនាគារ	11,770,606	12,938,903	47,953,449	52,337,863
	133,925,490	68,675,704	545,612,448	277,793,223

សូមមើលកំណត់សម្គាល់ 34(v) សម្រាប់ការផ្ទៀងផ្ទាត់នៃសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់ធាតុក្រៅតារាងតុល្យការ។

ខ. យថាភាពលើពន្ធ

ការប្រកាសពន្ធប្រចាំឆ្នាំរបស់ធនាគារ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ តាមកាលកំណត់ដោយអាជ្ញាធរពន្ធដារ។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ ចំនួនទឹកប្រាក់ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចត្រូវបានផ្លាស់ប្តូរនៅកាលបរិច្ឆេទក្រោយ តាមការសម្រេចចុងក្រោយដោយអាជ្ញាធរពន្ធដារ។

33. សម្ព័ន្ធហិរញ្ញវត្ថុ

ក. អត្តសញ្ញាណនៃសម្ព័ន្ធហិរញ្ញវត្ថុ

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីត្រូវបានចាត់ទុកជាសម្ព័ន្ធហិរញ្ញវត្ថុរបស់ធនាគារប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធហិរញ្ញវត្ថុអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធហិរញ្ញវត្ថុជាមួយភាគទុនិកសំខាន់ៗ និងអ្នកគ្រប់គ្រងសំខាន់ៗ។ ធនាគារមានទំនាក់ទំនងសម្ព័ន្ធហិរញ្ញវត្ថុជាមួយនឹងភាគទុនិក ក្រុមហ៊ុនស្ថិតក្នុងការគ្រប់គ្រងរួម និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាប្តូរប្រាក់ និងទ្រព្យបញ្ចាំសម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ ៥)	2020 ពាន់រៀល (កំណត់សម្គាល់ ៥)
BRD (Cambodia) Limited				
ចំណាយជួល (អគារ និងបន្ទប់ប្រជុំ)	708,774	633,178	2,883,293	2,581,467
ចំណាយអគ្គិសនី	96,488	92,861	392,513	378,594
ចំណាយលើកាត - ការចុះឈ្មោះ				
សុខភាព	-	2,625	-	10,702
ចំណាយលើសេវាកម្មថែទាំ	25,890	19,418	105,321	79,167
ចំណាយលើថ្លៃជួលដែលបានបង់មុន	-	707,850	-	2,885,904
ចំណាយការប្រាក់ដែលបានបង់/ថ្លៃថែទាំគណនី	12	2,548	49	10,388
ចំណាយការប្រាក់	1,351	13,473	5,496	54,930



The smarter way to bank.

33. សម្ព័ន្ធន្ទវត្តិ (ត)

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធន្ទវត្តិ (ត)

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
Bred IT				
ចំណាយលើការថែទាំ IT	1,571,845	1,162,906	6,394,265	4,741,168
BRED Banque Populaire				
ការបន្ថែមដើមទុន	35,000,000	-	142,380,000	-
ការិយាល័យតំណាង Compagnie Financiere de la BRED				
ចំណាយការប្រាក់	1,291	2,178	5,252	8,880
Banque Pour Le Commerce Et L'industrie Mer Rouge				
ចំណាយការប្រាក់	859,930	621,185	3,498,195	2,532,571
ប្រាក់បៀវត្សរបស់អ្នកគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សសម្រាប់អ្នកគ្រប់គ្រង	555,794	532,726	2,260,970	2,171,924
អត្ថប្រយោជន៍សម្រាប់អ្នកគ្រប់គ្រង	27,610	34,988	112,317	142,646

គ. សមតុល្យជាមួយសម្ព័ន្ធន្ទវត្តិ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
គណនីត្រូវទូទាត់ទៅសម្ព័ន្ធន្ទវត្តិ				
BRED IT	500,000	-	2,037,000	-



The smarter way to bank.

33. សម្ព័ន្ធន្ទវត្តិ (ត)

គ. សមតុល្យជាមួយសម្ព័ន្ធន្ទវត្តិ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើរបស់សម្ព័ន្ធន្ទវត្តិ (កំណត់សម្គាល់ 17ខ)				
ការិយាល័យតំណាង Compagnie Financiere de la BRED	316,371	692,028	1,288,895	2,799,254
BRD (Cambodia) Limited	518,633	499,351	2,112,911	2,019,874
Banque Pour Le Commerce Et L'industrie Mer Rouge	58,461,767	-	238,173,239	-
	59,296,771	1,191,379	241,575,045	4,819,128
ប្រាក់កម្ចីពីសម្ព័ន្ធន្ទវត្តិ				
Bred Banque Populaire (កំណត់សម្គាល់ 18)	70,025,839	68,019,444	285,285,268	275,138,651

គណនីត្រូវទទួលពីទូទាត់ទៅសម្ព័ន្ធន្ទវត្តិ គឺពុំមានការធានា មិនមានការប្រាក់ និងមិនមានកំណត់រយៈពេល ក្នុងការទូទាត់នោះទេ។ សូមមើលកំណត់សម្គាល់ 17 និង18 សម្រាប់រយៈពេល និងលក្ខខណ្ឌសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់សម្ព័ន្ធន្ទវត្តិ។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. ការណែនាំ និងសេចក្តីសង្ខេប

ធនាគារប្រឈមមុខនឹងហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ការណែនាំ និងសេចក្តីសង្ខេប (ត)

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើងព្រមទាំងការគ្រប់គ្រងនូវធនធានរបស់ធនាគារ។

ក្នុងគោលបំណងដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុ និងកាត់បន្ថយបន្ទុកនៃអ្នកខ្ចីដែលបានបាត់បង់ប្រាក់ចំណូលចម្បង និងជួបប្រទះការលំបាកក្នុងការទូទាត់កម្ចីដោយសារការប៉ះពាល់នៃកំឡុងពេល កូវីដ 19 ធនាគារបានធ្វើការជាមួយអ្នកខ្ចីដែលរងការប៉ះពាល់ និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ។ ឥណទានរៀបចំឡើងវិញ ត្រូវបានរៀបចំដោយគណៈកម្មាធិការត្រួតពិនិត្យឥណទានរបស់ធនាគារដែលជាអ្នកកករាជ្យពីផ្នែកឥណទាន។ គណៈកម្មាធិការត្រូវតែមានការពិនិត្យយ៉ាងទៀងទាត់លើការវាយតម្លៃលើអ្នកខ្ចីដែលរងផលប៉ះពាល់ដើម្បីវាស់វែងលើផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេនាពេលមានរោគរាតត្បាត។

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទទួលខុសត្រូវជាទូទៅសម្រាប់ការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការសវនកម្មធនាគារ និងគណៈកម្មាធិការហានិភ័យដែលទទួលខុសត្រូវរៀងៗខ្លួនក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងវិភាគហានិភ័យដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារតាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍបរិយាកាសត្រួតពិនិត្យដែលមានវិន័យ និងស្ថាបនានូវបរិយាកាស ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបគ្រប់គ្រង ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ។ គណៈកម្មាធិការសវនកម្មរបស់ ធនាគារដើរតួនាទីក្នុងការជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីដែលជាលទ្ធផល ត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ធនាគារនានា និងការវិនិយោគលើបំណុលដែលមានវត្ថុបញ្ចាំរបស់ធនាគារ។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណានិងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់នៃប្រាក់ចំណូល និងប្រាក់ដើមដែលកើតឡើងចម្បងពីឥណទាន និងបុរេប្រទាន រួមទាំងកិច្ចសន្យាឥណទាន ដែលជាបណ្តាលមកពីការខកខានបង់របស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្មសម្រាប់សកម្មភាពឥណទាន។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ ប្រេង ប៊ែង គឺផ្អែកលើឯករាជ្យភាពរបស់នាយកដ្ឋាន កាតព្វកិច្ចក្នុងផ្នែកអាជីវកម្មជំនួញ។ នាយកដ្ឋានកាតព្វកិច្ច ធ្វើការទាក់ទងនឹងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងការត្រួតពិនិត្យជាបន្តបន្ទាប់នៃកាតព្វកិច្ច។ នាយកដ្ឋាននេះ មានអ្នករួមសហការនៅក្នុងបញ្ជីប្រតិបត្តិការក្នុងតំបន់ដែលក្រៅពីធ្វើការសម្រេចចិត្តឥណទានក៏មានការធានានូវការលើកកម្ពស់ការអនុវត្តផ្តល់ ដើម្បីគ្រប់គ្រងហានិភ័យឱ្យបានពេញលេញ។

នាយកដ្ឋានកាតព្វកិច្ចលើកឡើងនូវគោលការណ៍ឥណទានរបស់ធនាគារ ដែលត្រូវបានធ្វើឱ្យមានសុពលភាពដោយអ្នកគ្រប់គ្រងបុគ្គលិករបស់ខ្លួននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ នាយកដ្ឋាននេះធ្វើឱ្យមានសុពលភាពនូវគោលនយោបាយឥណទានរបស់ ក្រុមបុគ្គលិកនៅពេលដែលពួកគេត្រូវបានអនុម័តដោយនាយកដ្ឋានត្រួតពិនិត្យរៀងៗខ្លួន។ នាយកដ្ឋាននេះឃ្លាំមើលការផ្សព្វផ្សាយនិងការអនុវត្តគោលនយោបាយទាំងនេះនៅក្នុងធនាគារ។ នាយកដ្ឋានហានិភ័យឥណទាន ស្ថិតនៅក្រោមប្រធានហានិភ័យ ការអនុវត្តន៍ និងការគ្រប់គ្រងអចិន្ត្រៃយ៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងទូទៅ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានហានិភ័យឥណទាន ដែលឯករាជ្យទាំងស្រុងពីផ្នែកជំនួញពាណិជ្ជកម្ម និងនាយកដ្ឋានកាតព្វកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងអចិន្ត្រៃយ៍កម្រិតទីពីរនៃហានិភ័យឥណទាន។ នាយកដ្ឋាននេះ ធ្វើឱ្យមានសុពលភាពលើគោលនយោបាយឥណទាននៅពេល ដែលពួកគេត្រូវបានកំណត់ដោយប្រធាននាយកដ្ឋានមុនពេលត្រូវបានអនុម័តដោយនាយកដ្ឋានហានិភ័យឥណទានរបស់ BRED HQ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។



The smarter way to bank.

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

ការគ្រប់គ្រងនៅក្នុងហានិភ័យឥណទានទទួលខុសត្រូវដូចខាងក្រោម៖

- ប្រព័ន្ធនៃការផ្តល់អំណាចបន្តដល់បុគ្គល ដែលមានការពិនិត្យជាដាច់ខាតដោយនាយកដ្ឋានកាតព្វកិច្ច និងនាយកដ្ឋានហានិភ័យឥណទាន។
- ប្រព័ន្ធរាយការណ៍ផ្ទៃក្នុងដែលត្រូវបានដាក់បញ្ចូល ទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចលក្ខណៈវិនិច្ឆ័យ នៃការរីករាលដាលហានិភ័យ។
- លក្ខណៈវិនិច្ឆ័យការរីករាលដាលនៃហានិភ័យ។
- តាមដាននូវកាតព្វកិច្ច ដោយមានជំនួយពីប្រព័ន្ធស្វ័យប្រវត្តិនៃ “ការត្រួតពិនិត្យទីតាំង” ភាពបិទចេញ សម្រាប់ការសាកល្បង និងគណនីខ្វះចន្លោះ។
- ពង្រឹងការរកឃើញ និងការពារហានិភ័យជាមួយអតិថិជនតាមរយៈសកម្មភាពបុគ្គលិក បណ្តាញ បុគ្គលិកនៅតាមសាខា និងឋានានុក្រមឧបករណ៍ត្រួតពិនិត្យ។
- ការត្រួតពិនិត្យជាអចិន្ត្រៃយ៍ ធ្វើឡើងដោយនាយកដ្ឋានហានិភ័យឥណទានជាប្រចាំតាមរយៈការជ្រើស រើសសំណាកគំរូ។

(ii). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារសម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ ផ្នែកឥណទានធនាគារដាច់ដោយឡែក រាយការណ៍ទៅគណៈកម្មាធិការឥណទានធនាគារ ទទួលខុសត្រូវ ចំពោះការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគាររួមមានដូចខាងក្រោម។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុង តារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទាន ដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោង របស់វា។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែល ធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដក ចេញដោយអតិថិជន។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់៥)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន %
ធាតុនៅក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	56,424,428	229,873,120	-	-	100%
ប្រាក់បញ្ញើរបស់ធនាគារជាតិនៃកម្ពុជា	14,712,662	59,939,385	-	-	100%
ឥណទាន និងបុរេទានផ្តល់ដល់អតិថិជន	392,466,847	1,598,909,935	91%	-	9%
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	364,500	1,484,973	-	-	100%
ទ្រព្យសកម្មផ្សេងៗ	401,531	1,635,837	-	-	100%
សរុប	464,369,968	1,891,843,250			
ធាតុនៅក្រៅតារាងតុល្យការ					
កិច្ចសន្យា	133,925,490	545,612,448	95%	-	5%

50

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					មិនមានការធានា	
ធាតុនៅក្នុងតារាងតុល្យការ					និងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	
សាច់ប្រាក់ និងសាច់ប្រាក់សមមូលប្រាក់បញ្ញើរបស់ធនាគារជាតិនៃកម្ពុជាឥណទាន និងប្រែទានផ្តល់ដល់អតិថិជនទ្រព្យសកម្មផ្សេងៗ	ការប្រឈមនឹងហានិភ័យឥណទានអតិបរមា	ការប្រឈមនឹងហានិភ័យឥណទានអតិបរមា	ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	%	%		
	51,050,334	206,498,601	-	-	100%	
	13,930,219	56,347,736	-	-	100%	
	294,965,356	1,193,134,865	89%	-	11%	
សរុប	329,298	1,332,010	-	-	100%	
	360,275,207	1,457,313,212				
ធាតុនៅក្រៅតារាងតុល្យការ						
កិច្ចសន្យា					88%	12%

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					ឧបករណ៍សម្បទ្ធសម្រាប់ ទប់ស្កាត់	
ធនាគារ	សាច់ប្រាក់ និងសាច់ប្រាក់សមមូលដុល្លារអាមេរិក	ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជាដុល្លារអាមេរិក	ឥណទាននិងប្រែទានផ្តល់ដល់អតិថិជនដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗដុល្លារអាមេរិក		
	56,424,428	14,712,662	4,894,350	-	364,500	
	-	-	14,180,301	-	76,395,940	
	-	-	26,519,407	-	14,180,301	
	-	-	3,617,587	-	26,519,407	
ការនាំចូលការនាំចេញអាជីវកម្មបោះដុំអាជីវកម្មលក់រាយសណ្ឋាគារ និងភោជនីយដ្ឋានការដឹកជញ្ជូន និងការស្តុកទុកឥណទានអចលនទ្រព្យកម្ចីខ្នាតតូចផ្សេងៗ	-	-	1,232,910	-	3,617,587	
	-	-	14,399,635	-	1,232,910	
	-	-	75,899,737	-	14,399,635	
	-	-	43,111,861	-	75,899,737	
	-	-	59,681,935	-	43,111,861	
សរុប (ដុល្លារអាមេរិក)	-	-	20,982,245	-	59,681,935	
	-	-	5,596,894	-	20,982,245	
	-	-	91,879,703	-	5,596,894	
	-	-	1,014,445	-	91,879,703	
	-	-	29,455,837	-	1,014,445	
សរុប (ដុល្លារអាមេរិក)	56,424,428	14,712,662	392,466,847	401,531	29,959,370	
	229,873,120		1,598,909,935	1,635,837	29,857,368	
សរុប (ពាន់រៀល-កំណត់សម្គាល់ ៥)					1,484,973	1,891,843,250

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	សាច់ប្រាក់ និង សាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅធនាគារ ជាតិនៃកម្ពុជា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ	51,050,334	13,930,219	-	-	64,980,553
មីក្រូហិរញ្ញវត្ថុ	-	-	11,589,605	-	11,589,605
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	21,941,961	-	21,941,961
ក្រុមហ៊ុនបោះពុម្ព	-	-	3,261,166	-	3,261,166
ប្រព័ន្ធទឹក, លូ, ប្រព័ន្ធបង្ហូរទឹក	-	-	436,106	-	436,106
សំណង់	-	-	10,063,101	-	10,063,101
ការនាំចូល ការនាំចេញ	-	-	71,229,916	-	71,229,916
អាជីវកម្មបោះដុំ	-	-	21,346,888	-	21,346,888
អាជីវកម្មលក់វាយ	-	-	40,228,164	-	40,228,164
សណ្ឋាគារ និងគោជនីយដ្ឋាន	-	-	19,000,340	-	19,000,340
ការដឹកជញ្ជូន និងការស្តុកទុក	-	-	5,908,860	-	5,908,860
ឥណទានអចលនទ្រព្យ	-	-	60,574,865	-	60,574,865
កម្ចីខ្នាតតូចផ្សេងៗ	-	-	1,203,258	-	1,203,258
ផ្សេងៗ	-	-	28,181,126	329,298	28,510,424
សរុប (ដុល្លារអាមេរិក)	51,050,334	13,930,219	294,965,356	329,298	360,275,207
សរុប (ពាន់រៀល – កំណត់សម្គាល់ ៥)	206,498,601	56,347,736	1,193,134,865	1,332,010	1,457,313,212

53

72

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន ទំនាក់ទំនង ការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានធំៗ និងរយៈលក្ខខណ្ឌអនុគ្រោះ៖

	នាថ្ងៃទី៣១ ខែធ្នូ		នាថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
តាមនិវាសនដ្ឋាន៖				
និវាសជន	392,466,847	294,965,356	1,598,909,935	1,193,134,865
តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	385,104,607	290,361,561	1,568,916,169	1,174,512,514
កម្ចីបុគ្គលិក	7,362,240	4,603,795	29,993,766	18,622,351
	392,466,847	294,965,356	1,598,909,935	1,193,134,865
តាមរយៈហានិភ័យ៖				
ហានិភ័យធំៗ (*)	43,932,359	55,376,137	178,980,431	223,996,475
មិនមែនហានិភ័យធំៗ	348,534,488	239,589,219	1,419,929,504	969,138,390
	392,466,847	294,965,356	1,598,909,935	1,193,134,865
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ(**)	21,557,258	9,405,687	87,824,269	38,046,004
មិនរៀបចំឡើងវិញ	370,909,589	285,559,669	1,511,085,666	1,155,088,861
	392,466,847	294,965,356	1,598,909,935	1,193,134,865



The smarter way to bank.

73



The smarter way to bank.

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

- (*) ហានិភ័យធំៗ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជា សមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិ ផ្ទាល់សុទ្ធរបស់ធនាគារ។
- (**) ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បីផ្តល់ ការអនុគ្រោះដល់សមភាគី ដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន។

(៨). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុង ករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានាការសន្យាផ្តល់ឲ្យ ការទទួល យក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាង ដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានា ឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើនៅធនាគារនានា និងទ្រព្យ សកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវចាំបាច់មានសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យ បញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញ ដោយគេហដ្ឋាន។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

	ទ្រព្យបញ្ចាំ/ប្រើឥណទាន				ឥណទានពុំមាន		សរុប
	ទ្រព្យ ដុល្លារអាមេរិក	ប្រាក់បញ្ញើមាន កាលកំណត់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ការធានា ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	353,901,157	4,757,036	-	33,808,654	392,466,847		
កិច្ចសន្យា	82,694,225	6,465,215	-	44,766,050	133,925,490		
	436,595,382	11,222,251	-	78,574,704	526,392,337		
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	263,279,528	575,050	4,570,190	26,540,588	294,965,356		
កិច្ចសន្យា	54,471,644	7,677,527	30,450	6,496,083	68,675,704		
	317,751,172	8,252,577	4,600,640	33,036,671	363,641,060		
							56

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចំណាត់ថ្នាក់ឥណទាននីមួយៗយោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្លាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានហេតុផលផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឲ្យច្បាស់ទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូល (ត)

ឥណទានក្រោមស្តង់ដារ (ត)៖

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬអសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសាវ័ន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសាវ័ន្ត	ឥណទានដែលមានឱនភាព
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារនឹងវាស់ការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាលដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន រយៈពេល 12ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី1 ខណៈការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី2 និងដំណាក់កាលទី3។ នាការិយបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសាវ័ន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 30ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសាវ័ន្ត	ឥណទានឃ្លាំមើល	30 ដល់ 90ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	90 ដល់ 180ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់ 360ថ្ងៃ	
		ឥណទានខាតបង់	លើសពី 360ថ្ងៃ	

ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសាវ័ន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសាវ័ន្ត	ឥណទានឃ្លាំមើល	15 ដល់ 30ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	31 ដល់ 60ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90ថ្ងៃ	
		ឥណទានខាតបង់	លើសពី 91ថ្ងៃ	

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័តនៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាជំហានៗ។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី១) ឬឥណទានមិនដំណើរការ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	366,434,537	25,061,885	53,167	391,549,589
ឥណទានឃ្លាំមើល	50,258	11,761	-	62,019
ឥណទានក្រោមស្តង់ដារ	-	-	419,948	419,948
ឥណទានជាប់សង្ស័យ	-	-	178,943	178,943
ឥណទានខាតបង់	-	-	256,348	256,348
	366,484,795	25,073,646	908,406	392,466,847
សំវិធានធនលើការខាតបង់				
- ពីផលប៉ះពាល់ទូទៅ	(2,756,796)	(1,379,511)	(484,166)	(4,620,473)
- ពីផលប៉ះពាល់នៃកូវីដ-19	(1,681,646)	(841,501)	-	(2,523,147)
តម្លៃយោង (ដុល្លារអាមេរិក)	362,046,353	22,852,634	424,240	385,323,227
តម្លៃយោង (ពាន់រៀល)	1,474,976,842	93,101,631	1,728,354	1,569,806,827

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	292,403,043	2,056,982	37,172	294,497,197
ឥណទានឃ្លាំមើល	17,875	211,377	-	229,252
ឥណទានក្រោមស្តង់ដារ	-	-	54,116	54,116
ឥណទានជាប់សង្ស័យ	-	-	95,718	95,718
ឥណទានខាតបង់	-	-	89,073	89,073
	292,420,918	2,268,359	276,079	294,965,356
សំវិធានធនលើការខាតបង់				
- ពីផលប៉ះពាល់ទូទៅ	(3,960,580)	(413,098)	(172,044)	(4,545,722)
- ពីផលប៉ះពាល់នៃកូវីដ-19	(1,980,290)	(206,549)	-	(2,186,839)
	(5,940,870)	(619,647)	(172,044)	(6,732,561)
តម្លៃយោង (ដុល្លារអាមេរិក)	286,480,049	1,648,711	104,035	288,232,795
តម្លៃយោង (ពាន់រៀល)	1,158,811,798	6,669,036	420,822	1,165,901,656

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត

ធនាគារ ដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ក្នុងការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការ ដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលប៉ះពាល់ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់។

ឆ្លើយតបទៅនឹងការរីករាលដាលនៃ កូវីដ-19 នាពេលថ្មីៗនេះ ធនាគារបានកំណត់ថាចក្ខុវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំខាងមុខគឺរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត ដូច្នេះហើយទើបបង្កើតសេណារីយ៉ូសេដ្ឋកិច្ច (និងការបាត់បង់) ថ្មី។

ដើម្បីស្វែងយល់ឲ្យកាន់តែប្រសើរលើផលប៉ះពាល់ទៅលើការខាតបង់លើឱនភាពនៃតម្លៃដែលបណ្តាលមកពីការបម្រែបម្រួលនៃហានិភ័យ (ការប្រមើលមើលអនាគត) ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានបែងចែកដូចខាងក្រោម៖

- សំវិធានធនលើឱនភាពនៃតម្លៃនៃហានិភ័យក្នុងបរិស្ថានដែលមានស្ថេរភាព និង
- សំវិធានធនលើឱនភាពនៃតម្លៃពីផលប៉ះពាល់នៃកូវីដ 19 ដែលឆ្លើយតបទៅនឹងហានិភ័យជាក់លាក់នៃការផ្លាស់ប្តូរដែលបានរំពឹងទុក។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់នាដើម និងចុងការិយបរិច្ឆេទ លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។

	2021			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី1 ខែមករា	5,940,869	619,648	172,044	6,732,561
- ផ្ទេរទៅដំណាក់កាលទី1	28,623	(14,569)	(14,054)	-
- ផ្ទេរទៅដំណាក់កាលទី2	(446,351)	446,387	(36)	-
- ផ្ទេរទៅដំណាក់កាលទី3	(10,927)	(57,970)	68,897	-
ការវាស់វែងឡើងវិញនៃសំវិធានធន				
ខាតបង់សុទ្ធ	(2,274,576)	1,057,418	299,281	(917,877)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទិញថ្មី	2,277,558	307,875	19,676	2,605,109
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបបំបាត់	(1,076,754)	(137,777)	(2,152)	(1,216,683)
លុបបំបាត់	-	-	(59,490)	(59,490)
នាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	4,438,442	2,221,012	484,166	7,143,620
នាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	18,082,213	9,048,403	1,972,492	29,103,108

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

	2020			
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមលំដាប់ថ្លៃដើម				
នាថ្ងៃទី1 ខែមករា	3,024,520	104,180	69,146	3,197,846
- ផ្ទេរទៅដំណាក់កាលទី2	(26,760)	26,760	-	-
- ផ្ទេរទៅដំណាក់កាលទី3	(1,214)	(5,666)	6,880	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	746,956	318,621	779,838	1,845,415
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទិញថ្មី	2,838,595	246,241	27,896	3,112,732
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(641,228)	(70,488)	(711,716)	(1,423,432)
នាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	5,940,869	619,648	172,044	6,732,561
នាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	24,030,815	2,506,476	695,918	27,233,209

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់ពីទិន្នន័យដើមគ្រាដល់ចុងគ្រានៃការខាតបង់លើឱនភាពនៃតម្លៃតាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

ប្រាក់បញ្ញើនៅធនាគារនានា

	2021				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	ពាន់រៀល (កំណត់សម្គាល់ 5)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
នាថ្ងៃទី1 ខែមករា	245,079	-	-	245,079	991,345
ការខាតបង់ឱនភាពនៃតម្លៃក្នុងឆ្នាំ	104,204	-	-	104,204	423,902
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	7,732
នាថ្ងៃទី31 ខែធ្នូ	349,283	-	-	349,283	1,422,979

	2020				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	ពាន់រៀល (កំណត់សម្គាល់ 5)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
នាថ្ងៃទី1 ខែមករា	132,347	-	-	132,347	539,314
ការខាតបង់ឱនភាពនៃតម្លៃក្នុងឆ្នាំ	112,732	-	-	112,732	459,608
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(7,577)
នាថ្ងៃទី31 ខែធ្នូ	245,079	-	-	245,079	991,345

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់ពីទិន្នន័យដើមគ្រាដល់ចុងគ្រានៃការខាតបង់លើឱនភាពនៃតម្លៃតាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ (ត)៖

សវិធានធនខាតបង់ – ក្រៅតារាងតុល្យការ

	2021				សរុប ពាន់រៀល (កំណត់សម្គាល់ 5)
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
នាថ្ងៃទី1 ខែមករា	1,390,683	-	-	1,390,683	5,625,313
ការខាតបង់ឱនភាពនៃ					
តម្លៃក្នុងឆ្នាំ	191,577	-	-	191,577	779,335
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	41,480
នាថ្ងៃទី31 ខែធ្នូ	1,582,260	-	-	1,582,260	6,446,128

	2020				សរុប ពាន់រៀល (កំណត់សម្គាល់ 5)
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
នាថ្ងៃទី1 ខែមករា	786,350	-	-	786,350	3,204,376
ការខាតបង់ឱនភាពនៃ					
តម្លៃក្នុងឆ្នាំ	604,333	-	-	604,333	2,463,866
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(42,929)
នាថ្ងៃទី31 ខែធ្នូ	1,390,683	-	-	1,390,683	5,625,313

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលជាមួយនឹងនការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

១. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការប្រែប្រួលនូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះចំណូល ការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលមិនអំណោយផល បានត្រួតពិនិត្យដោយជៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ និងសាច់ប្រាក់សមមូល	រហូតដល់ 1ខែ	> 1 - 3ខែ	> 3 – 6ខែ	> 6 – 12ខែ	> 1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	2,812,000	5,821,000	1,013,000	5,063,000	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់	17,786,005	22,014,478	23,689,703	15,130,135	52,730,043	259,859,604	1,256,879	392,466,847
ដល់អតិថិជន								
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់								
ហានិភ័យ	-	-	-	-	-	-	364,500	364,500
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	401,531	-	-	401,531
	70,826,940	34,030,971	24,702,703	20,193,135	53,131,574	259,859,604	23,333,971	486,078,898

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

រហូតដល់ 1ខែ

ដុល្លារអាមេរិក

> 1 - 3ខែ

ដុល្លារអាមេរិក

> 3 – 6ខែ

ដុល្លារអាមេរិក

> 6 – 12ខែ

ដុល្លារអាមេរិក

> 1 - 5ឆ្នាំ

ដុល្លារអាមេរិក

លើសពី 5ឆ្នាំ

ពុំមានការប្រាក់

សរុប

ដុល្លារអាមេរិក

ដុល្លារអាមេរិក

ដុល្លារអាមេរិក

ដុល្លារអាមេរិក

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ត)

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	112,484,781	14,285,128	16,935,793	53,047,764	52,685,516	-	5,911,264	255,350,246
ប្រាក់បញ្ញើរបស់ធនាគារនានា	12,391,585	27,000,000	-	33,000,000	8,000,000	-	502,576	80,894,161
ប្រាក់កម្ចី	73,772,095	6,025,016	983,252	4,685,938	-	-	450,677	85,916,978
បំណុលនិស្សន្ទ	-	-	-	-	-	-	744,471	744,471
បំណុលភតិសន្យា	168,821	756,103	132,591	278,602	3,250,820	3,030,858	-	7,617,795
បំណុលផ្សេងៗ	-	-	-	-	-	-	2,713,690	2,713,690
	198,817,282	48,066,247	18,051,636	91,012,304	63,936,336	3,030,858	10,322,678	433,237,341
	(127,990,342)	(14,035,276)	6,651,067	(70,819,169)	(10,804,762)	256,828,746	13,011,293	52,841,557
សរុបគុណតការប្រាក់	(521,432,653)	(57,179,714)	27,096,447	(288,517,295)	(44,018,600)	1,046,320,311	53,008,009	215,276,505

(សមមូលពាន់រៀល - កំណត់សម្គាល់ 5)

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលមានទ្រព្យសកម្ម និងបំណុលដូចខាងក្រោម៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	រហូតដល់ 1ខែ		> 1 - 3ខែ		> 3-6ខែ		> 6-12ខែ		> 1-5ឆ្នាំ		លើសពី 5ឆ្នាំ		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក			
ទ្រព្យសកម្មហិរញ្ញវត្ថុ													
		45,933,245	5,117,089	-	-	-	-	-	-	17,249,123	68,299,457		
		4,051,347	5,049,892	4,828,980	-	-	-	-	-	-	13,930,219		
		15,328,041	20,644,387	11,192,167	10,062,250	51,997,248	184,863,585	877,678	294,965,356				
ទ្រព្យសកម្មផ្សេងៗ		-	-	-	-	-	-	-	-	-	329,298		
	65,312,633	30,811,368	16,021,147	10,062,250	52,326,546	184,863,585	18,126,801	377,524,330					

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលមានទ្រព្យសកម្ម និងបំណុលដូចខាងក្រោម៖ (ត)

រហូតដល់ 1ខែ	> 1 - 3ខែ	> 3 – 6ខែ	> 6 – 12ខែ	> 1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2020 (ត)							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	103,573,534	13,317,986	36,502,001	18,646,346	37,347,819	16,495,900	230,127,647
ប្រាក់បញ្ញើរបស់ធនាគារនានា	3,743,237	13,054,292	10,000,000	-	-	-	27,114,621
ប្រាក់កម្ចី	71,930,779	9,888,752	4,697,157	-	-	-	86,763,949
បំណុលភតិសន្យា	122,689	134,525	154,362	-	4,012,668	2,266,056	6,690,300
បំណុលផ្សេងៗ	-	-	-	-	-	1,518,815	1,518,815
	179,370,239	36,395,555	51,353,520	18,646,346	41,360,487	18,761,956	352,215,332
	(114,057,606)	(5,584,187)	(35,332,373)	(8,584,096)	10,966,059	166,101,629	25,308,998
សរុបគំណតការប្រាក់	(461,363,016)	(22,588,036)	(142,919,449)	(34,722,668)	44,357,709	671,881,089	102,374,898
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)							

(សមមូលពាន់រៀល - កំណត់សម្គាល់ 5)

34 ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងមានការកើនឡើង/(ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម។ ការវិភាគសន្មតថាវាស់បម្រែបម្រួល ផ្សេងទៀត ជាពិសេសអត្រាប្តូរប្រាក់ប័ណ្ណបរទេសនៅតែថេរជានិច្ច។

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	700,000	(700,000)	700,000	(700,000)
(ពាន់រៀល – កំណត់សម្គាល់ 5)	2,847,600	(2,847,600)	2,847,600	(2,847,600)
	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	680,000	(680,000)	680,000	(680,000)
(ពាន់រៀល – កំណត់សម្គាល់ 5)	2,772,360	(2,772,360)	2,772,360	(2,772,360)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

កំណែទម្រង់មូលដ្ឋាននៃអត្រាការប្រាក់គោលកំពុងត្រូវបានអនុវត្តជាសកល រួមទាំងការជំនួសអត្រាការប្រាក់ អន្តរធនាគារមួយចំនួន (“IBORs”) ជាមួយនឹងអត្រាស្ទើរតែគ្មានហានិភ័យ (ដែលហៅថា “កំណែទម្រង់IBOR”)។

34 ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះបានបង្ហាញពីឧបករណ៍ហិរញ្ញវត្ថុអនិស្សន្ទ ដែលកាន់កាប់ដោយធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវធ្វើកំណែទម្រង់ និងមិនទាន់បានប្តូរទៅជាអត្រាប្តូរប្រាក់គោលដទៃទៀត៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)

ឧបករណ៍ហិរញ្ញវត្ថុអនិស្សន្ទ
បំណុលហិរញ្ញវត្ថុដែលប្រើប្រាស់
LIBOR ដុល្លារអាមេរិក

ប្រាក់កម្ចី	70,025,839	68,019,444	285,285,268	275,138,651
-------------	------------	------------	-------------	-------------

ធនាគារកាន់កាប់អនិស្សន្ទសម្រាប់ជួញដូរ និងក្នុងគោលបំណងគ្រប់គ្រងហានិភ័យ។ ឧបករណ៍អនិស្សន្ទដែល បានគ្រប់គ្រងដោយនិយមន័យរបស់ ISDA 2006។ តារាងខាងក្រោមនេះបង្ហាញពីឧបករណ៍ហិរញ្ញវត្ថុអនិស្សន្ទ លម្អិតដែលកាន់កាប់ដោយធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ដែលត្រូវធ្វើកំណែទម្រង់ និងមិនទាន់បានប្តូរទៅជា អត្រាប្តូរប្រាក់គោលដទៃទៀត៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)

ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

ទ្រព្យសកម្មឧបករណ៍និស្សន្ទដែល
ប្រើប្រាស់ LIBOR ដុល្លារអាមេរិក

កិច្ចសន្យាប្តូរអត្រាការប្រាក់	364,500	-	1,484,973	-
-------------------------------	---------	---	-----------	---

បំណុលឧបករណ៍និស្សន្ទដែលប្រើ
ប្រាស់ LIBOR ដុល្លារអាមេរិក

កិច្ចសន្យាប្តូរអត្រាការប្រាក់	(364,500)	-	(1,484,973)	-
-------------------------------	-----------	---	-------------	---

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុតាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	ពាន់រៀល	ដុល្លារអាមេរិក	ប្រភេទនៃរូបិយប័ណ្ណ សមូលដ្ឋានអាមេរិក		
			អឺរ៉ូ	បាតថៃ	ស្វីសហ្វ្រង់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមូល	2,472,778	57,386,253	7,692,617	235,230	512,579
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	-	13,930,219	-	-	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	30,819,889	264,145,343	120	4	-
ទ្រព្យសកម្មផ្សេងៗ	-	329,298	-	-	-
	33,292,667	335,791,113	7,692,737	235,234	512,579
					377,524,330

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុតាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម (ត)៖

	ពាន់រៀល	ដុល្លារអាមេរិក	ប្រភេទនៃរូបិយប័ណ្ណ សមូលដ្ឋានអាមេរិក		
			អឺរ៉ូ	បាតថៃ	ស្វីសហ្វ្រង់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	5,461,138	216,755,869	7,208,069	179,509	523,062
ប្រាក់បញ្ញើរបស់ធនាគារនានា	8,828,748	18,285,873	-	-	-
ប្រាក់កម្ចី	18,744,505	68,019,444	-	-	-
បំណុលភតិសន្យា	-	6,690,300	-	-	-
បំណុលផ្សេងៗ	13,446	1,501,462	3,907	-	-
	33,047,837	311,252,948	7,211,976	179,509	523,062
					352,215,332
ស្ថានភាពទ្រព្យសកម្មសុទ្ធ(បំណុល)	244,830	24,538,165	480,761	55,725	(10,483)
(សមមូលពាន់រៀល - កំណត់សម្គាល់១)	990,337	24,538,165	1,944,678	225,408	(42,404)
					102,374,898

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួលកើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ។



34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1-3ខែ ដុល្លារអាមេរិក	> 3-6ខែ ដុល្លារអាមេរិក	> 6-12ខែ ដុល្លារអាមេរិក	> 1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	71,937,865	6,195,493	-	-	-	-	78,133,358
ប្រាក់បញ្ញើរបស់ធនាគារនានា	2,813,004	5,822,236	1,013,052	5,064,370	-	-	14,712,662
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	17,860,067	22,062,442	23,747,846	15,149,739	52,882,659	260,764,094	392,466,847
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	-	-	364,500	-	-	364,500
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	401,531	-	401,531
	92,610,936	34,080,171	24,760,898	20,578,609	53,284,190	260,764,094	486,078,898

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ចំណូលបរិច្ឆាទ

	រហូតដល់ 1 ខែ	>1-3ខែ	>3-6ខែ	>6-12ខែ	>1-5ឆ្នាំ	លើសពី 5ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់អតិថិជន	113,038,039	14,693,257	17,238,322	53,371,049	57,009,579	-	255,350,246
ប្រាក់បញ្ញើរបស់ធនាគារនានា	12,337,935	27,172,808	-	33,269,117	8,114,301	-	80,894,161
ប្រាក់កម្ចី	73,780,848	6,197,824	983,252	4,955,054	-	-	85,916,978
ចំណូលនិស្សន្ទ	-	-	-	364,500	379,971	-	744,471
ចំណូលអតិសន្យា	168,821	756,103	132,591	278,602	3,250,820	3,030,858	7,617,795
ចំណូលផ្សេងៗ	2,713,690	-	-	-	-	-	2,713,690
	202,039,333	48,819,992	18,354,165	92,238,322	68,754,671	3,030,858	433,237,341
គម្លាតនៃកាលកំណត់ - ដុល្លារអាមេរិក	(109,428,397)	(14,739,821)	6,406,733	(71,659,713)	(15,470,481)	257,733,236	52,841,557
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	(445,811,288)	(60,050,031)	26,101,030	(291,941,671)	(63,026,740)	1,050,005,205	215,276,505

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ទ្រព្យសកម្មបរិច្ឆាទ

	រហូតដល់ 1 ខែ	>1-3ខែ	>3-6ខែ	>6-12ខែ	>1-5ឆ្នាំ	លើសពី 5ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	63,182,368	5,117,089	-	-	-	-	68,299,457
ប្រាក់បញ្ញើរបស់ធនាគារនានា	4,051,347	5,049,892	4,828,980	-	-	-	13,930,219
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល	16,205,719	20,644,387	11,192,167	10,062,250	51,997,248	184,863,585	294,965,356
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	329,298	-	329,298
	83,439,434	30,811,368	16,021,147	10,062,250	52,326,546	184,863,585	377,524,330

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

បំណុលបរិច្ឆេទ

	រហូតដល់ ១ខែ	> 1 - 3ខែ	> 3 – 6ខែ	> 6 – 12ខែ	> 1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់អតិថិជន	107,817,595	13,317,986	36,502,001	18,646,346	37,347,819	16,495,900	230,127,647
ប្រាក់បញ្ញើរបស់ធនាគារនានា	4,060,329	13,054,292	10,000,000	-	-	-	27,114,621
ប្រាក់កម្ចី	72,178,040	9,888,752	4,697,157	-	-	-	86,763,949
បំណុលភតិសន្យា	122,689	134,525	154,362	-	4,012,668	2,266,056	6,690,300
បំណុលផ្សេងៗ	1,518,815	-	-	-	-	-	1,518,815
	185,697,468	36,395,555	51,353,520	18,646,346	41,360,487	18,761,956	352,215,332
តម្លាត់នៃកាលកំណត់ - ដុល្លារអាមេរិក	(102,258,034)	(5,584,187)	(35,332,373)	(8,584,096)	10,966,059	166,101,629	25,308,998
(សមមូលពាន់រៀល - កំណត់សម្គាល់ ១)	(413,633,748)	(22,588,036)	(142,919,449)	(34,722,668)	44,357,709	671,881,090	102,374,898

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុងបុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងអ្នកគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម (ផ្តល់អាក្រក់) តាមគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យ ផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យឃាំងហ្មត់ចត់ ការរៀបចំនូវ នីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

(i). បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់ ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។



The smarter way to bank.

34. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

(ii). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

35. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ គឺជាលក្ខណៈទូទៅនៃតម្លៃសមស្របនាកាលបរិច្ឆេទ រាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 7៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារ ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

35. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ហិរញ្ញប្បទាន បុរេប្រទាន និងផ្សេងៗ ទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគតដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ឋានានុក្រមតម្លៃសមស្រប

ស.រ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសមស្រប មានដូចខាងក្រោម៖

- កម្រិតទី១៖ តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិតទី២៖ ទិន្នន័យដែលមិនមែនជាតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍កើតចេញពីតម្លៃ)។
- កម្រិតទី៣៖ ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន (ទិន្នន័យមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្របគឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែករបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

36. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាព នៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ លើកលែងតែត្រូវបានរៀបចំឡើង ទៅតាមមូលដ្ឋានថ្លៃដើមដំបូង លើកលែងតែឧបករណ៍ហិរញ្ញវត្ថុតាម FVTPL និង FVOCI ដែលវាស់វែងតាមតម្លៃសមស្រប។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រចាំ ត្រូវបានប្តូរទៅជាប្រចាំរូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រចាំរូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រចាំរូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំធៀបនឹងរំលស់ថ្លៃដើម ជាប្រចាំរូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រចាំរូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជាប្រចាំរូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជា រូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្រចាំរូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

១. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ ទ្រព្យហិរញ្ញវត្ថុផ្សេងទៀត ទទួលស្គាល់នៅកាលបរិច្ឆេទ ដែលធនាគារក្លាយជាភាគីកិច្ចសន្យា។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (FVTPL) ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម FVOCI ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលជា SPPI។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ (SPPI)។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ដេញដូរធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

៣. ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិត សំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

៣. ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃបង្កបង្កើនមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារ ពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិត ធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្ម ជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃបង្កបង្កើនអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រា)។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែល ធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យទាំងអស់ និងភាពជាក់លាក់សិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែល ធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាក់លាក់សិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii). ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យា ត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់។

(៣). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (៣)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបាន លុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះ មានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះ ធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបានដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ បំណុលត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមមានការប្រែប្រួលដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺសមមូលទៅនឹងមូលដ្ឋានមុន - ពោលគឺមូលដ្ឋានភ្ជាប់មុនពេលមានការផ្លាស់ប្តូរ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់ (ត)

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារនឹងអនុវត្តគោលនយោបាយគណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែ ធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែល ធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជារៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារ ត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ការវាស់វែងតម្លៃសមស្រប (ត)

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលចំណេញ ឬបានទទួល។ ប្រសិនបើ ធនាគារ កំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពី តម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យ ដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាម តម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជា លើកដំបូង និងតម្លៃប្រតិបត្តិការ។

បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍ នោះ ក៏ប៉ុន្តែមិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ ប្រតិបត្តិការនោះទេ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួន ទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទ នៃរបាយការណ៍ អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការបាត់បង់ ការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន ពេញ អាយុកាល លើកលែងគណនីខាងក្រោមដែលត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទ រាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើង ជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ គឺជាផ្នែកនៃ ការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាល មកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុ ស្ថិតក្នុងដំណាក់កាលទី1”។

ការរំពឹងទុកលើការខាតបង់ឥណទាន មួយអាយុកាល (Life-time ECL) គឺជាការរំពឹងទុកលើការខាតបង់ ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែល បានទទួលស្គាល់តាម ការរំពឹងទុកលើការ ខាតបង់ឥណទាន ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី2”។

នាការបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុបានកើន ឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាល នៃការរំពឹងទុកលើការខាតបង់ឥណទាន។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការ ទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន នោះ ធនាគារពិចារណា លើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបាន ដោយមិនចាំបាច់ ចំណាយ ឬ ប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើល អនាគត។



The smarter way to bank.

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើ គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេចាប់តាំងពីការទទួលស្គាល់លើក ដំបូង នៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិត លក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការ ខកខានសងមិនតិចជាងរយៈពេលចំនួន 30ថ្ងៃ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទ ផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមាន សម្រាប់អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹង ការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

និយមន័យនៃការខកខានសង

ធនាគារពិចារណាទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការខកខានសងនៅពេលដែលអ្នកខ្ចីមិនមានលទ្ធភាពសងចំពោះ កាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា)។



The smarter way to bank.

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការរំពឹង ទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះ សាច់ប្រាក់ទាំងអស់ (ពេលគឺជាពុទ្ធសក្ការវាងលំហូរទឹកប្រាក់ដែលជំពាក់ ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែល ធនាគាររំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោង ដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត។
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលជំពាក់ ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ ដែល ធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាង ក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”);
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី1 ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ នឹង LGD នឹង EAD។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល នឹង LGD នឹង EAD។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

ដោយសារតែ ដំណាក់កាលទី២ លាតត្រដាងនូវការបង្ហាញរបស់ Watch List PD ដែលត្រូវបានប្រើសម្រាប់តម្រូវការមូលនិធិផ្ទាល់របស់ហានិភ័យឥណទានលើការបង្ហាញ Watch List។ គោលនយោបាយផ្តល់ឥណទានរបស់ធនាគារអនុវត្តតាមគោលការណ៍ និងវិធានទូទៅដែលបានកំណត់ស្របតាមវិធីសាស្ត្រផ្តល់ឥណទានរបស់ BRED Group។ ផ្នែកសំខាន់នៃការបង្ហាញឥណទានរួមទាំងឯកសារធំបំផុតត្រូវបានបង្ហាញជូនគណៈកម្មាធិការឥណទានរបស់ធនាគារសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត។ ជាលទ្ធផល ធាតុដែលមានក្នុងបញ្ជី បានគេរំពឹងថានឹងដំណើរការពីដំណើរការផ្តល់ឥណទានស្រដៀងគ្នានឹងបង្ហាញអាកប្បកិរិយាស្រដៀងគ្នានៅក្នុងលក្ខខណ្ឌនៃការខកខាន។

យោងតាមវិធីសាស្ត្រក្នុងបញ្ជីតាមដាន BRED Group ហានិភ័យឥណទានដែលមាននៅចំណាត់ថ្នាក់ឥណទានថ្នាក់ទី១៤ និងខ្ពស់ជាងនេះត្រូវបានបញ្ចូលក្នុងបញ្ជីតាមដាន។ ការលាតត្រដាងបែបនេះមាន PD យ៉ាងតិចស្មើនឹង 11.73%។ PD ដែលនៅចំណាត់ថ្នាក់ទី១៤ ត្រូវបានយកមកពិចារណាសម្រាប់ដំណាក់កាលទី២ ជាមួយការអនុវត្តឥណទានរបស់ BRED Group។

ធនាគារប៉ាន់ប្រមាណប៉ារ៉ាម៉ែត្រ LGD ដោយកំណត់ការបង់សងមិនតាមកិច្ចសន្យានៅកំរិត 25 ភាគរយ (2020:45 ភាគរយ) ដែលត្រូវនឹងប៉ារ៉ាម៉ែត្រ Basel IRBF សម្រាប់បណ្តឹងទាមទារសំណងជាន់ខ្ពស់លើសាជីវកម្មរដ្ឋអធិបតេយ្យ និងធនាគារដែលមិនបានធានាដោយរដ្ឋបញ្ចាំដែលបានទទួលស្គាល់។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចខ្លី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែល ធនាគារមានសិទ្ធិដើម្បីទាមទារការសង ត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាទឹកមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា "ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី៣")។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ(ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជនដែលធនាគារ មិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង ៩០ ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

សំវិធានធនសម្រាប់ ការរំពឹងទុកលើការខាតបង់ឥណទាន នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវ លំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល ៣ ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាមថ្លៃដើមរំលស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ង. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធទូទៅ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុលផ្នែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ច. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើងពីស្ថាពរសុវត្ថិភាព រវាងសំវិធានធន ស្របតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ ធ7-018-001 ស.រ.ឆ.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំលេខ ធ7.021.2314.ឆ.ត ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ក្នុងគោលបំណងដកចេញរយៈពេលអនុគ្រោះសម្រាប់ឥណទានរៀបចំឡើងវិញ និងបែងចែកការរៀបចំចំណាត់ថ្នាក់ និងសំវិធានធនដោយអនុលោមទៅតាមបទប្បញ្ញត្តិបច្ចុប្បន្ន ដោយយោងតាមប្រកាសលេខ ធ7.017.344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិនជាធរមាន។ ឥណទានរៀបចំឡើងវិញទាំងឡាយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវធ្វើចំណាត់ថ្នាក់ និងសំវិធានធនឡើងវិញដោយផ្អែកទៅលើសារាចរណែនាំនេះ។ ចំពោះឥណទានដែលស្ថិតក្នុងរយៈពេលវាយតម្លៃ ត្រូវរក្សាចំណាត់ថ្នាក់ដូចនៅមុនពេលដែលមានការរៀបចំឡើងវិញ។

យោងតាមសិក្ខាសាលារបស់ធនាគារជាតិនៃកម្ពុជា ស្តីពី “សារាចរណែនាំកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ” ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (“BFIs”) ដើម្បីពន្យារពេលការអនុវត្តសារាចរណែនាំថ្មីនេះ រហូតដល់ខែមករា ឆ្នាំ២០២២ តទៅ ទោះបីជាការអនុវត្តមុនត្រូវបានលើកទឹកចិត្តក៏ដោយ។ ធនាគារបានជ្រើសរើសពន្យារពេលការអនុវត្តសារាចរណែនាំថ្មីនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃដែលមិនអាចប្រមូលមកវិញបាន។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឈ. ឥណទាន និងបុរេប្រទានបុរេប្រទានផ្តល់ដល់អតិថិជន

“ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទានបុរេប្រទានផ្តល់ដល់អតិថិជន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាននិងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ញ. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ រួមមានទ្រព្យសកម្ម និងបំណុលនិស្សន្ទទាំងអស់ ដែលមិនត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្ម ឬបំណុលសម្រាប់ការជួញដូរ។ និស្សន្ទត្រូវបានវាស់វែងតាមតម្លៃសមស្របនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ដ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃ ប្រសិនបើមាន។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

២. ទ្រព្យ និងបរិក្ខារ

(១). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គុយ និងការខាតបង់លើឱនភាពនៃតម្លៃបង្គុយ។ ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញឬខាតណាមួយផងដែរលើការការពារហានិភ័យលំហូរទឹកប្រាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសាវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

(២). ចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោង នៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

២. ទ្រព្យ និងបរិក្ខារ (ត)

(៣). រំលស់

ទ្រព្យ និងបរិក្ខារត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គុយ និងឱនភាពនៃតម្លៃបង្គុយ ប្រសិនបើមាន។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើ មូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ។

ទ្រព្យសកម្មដែលបានជួល ត្រូវបានរំលស់តាមរយៈពេលជួល ឬអាយុកាលប្រើប្រាស់របស់វាមួយណាដែលខ្លីជាង លើកលែងតែមានហេតុផលច្បាស់លាស់ថា ធនាគារនឹងទទួលបានកម្មសិទ្ធិនៅចុងបញ្ចប់នៃរយៈពេលនៃការជួល។ ដ៏ទំនេរមិនត្រូវបានរំលស់នោះទេ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
បរិក្ខារការិយាល័យ	5 ដល់ 10
ឧបករណ៍សម្ភារ	5 ដល់ 10
បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	5
យានយន្ត	5

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ទ្រព្យកំពុងបង្កើត មិនត្រូវបានរំលស់រហូតដល់ទ្រព្យនោះត្រូវបានបញ្ចប់ ហើយដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម។



The smarter way to bank.

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឧ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានផ្ទៃដីអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងផ្ទៃដីពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមផ្ទៃដី ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានផ្ទៃដី ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 5 ទៅ 20ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ។

ផ្ទៃដីពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ឈ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្មីនឹងតម្លៃតបស្នង។

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។



The smarter way to bank.

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល (ត)

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងតាមផ្ទៃដី រួមមានផ្ទៃដីដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុន ថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ផ្ទៃដីផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យ 3 – 10ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។



The smarter way to bank.

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ល. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល (ត)

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគតដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ធនាគារកំណត់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនដោយទទួលបានអត្រាការប្រាក់ពីប្រភពហិរញ្ញប្បទានខាងក្រៅផ្សេងៗ និងធ្វើការកែតម្រូវដាក់លាក់ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល និងប្រភេទទ្រព្យសកម្មដែលបានជួល។ ធនាគារប្រើអត្រាកម្ចីបន្ថែមចាប់ពី 3-4% (2020: 3-4%)។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះ តាមមូលដ្ឋានរំលស់ថេរទៅតាមរយៈពេលនៃភតិសន្យា។

ណ. ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា

ប្រាក់បញ្ញើរបស់អតិថិជន និងរបស់ធនាគារនានា ត្រូវបានវាស់វែងដំបូងតាមតម្លៃទីផ្សារដកការកើនឡើងផ្ទាល់នៃថ្លៃដើមប្រតិបត្តិការ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ត. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។



The smarter way to bank.

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. អត្ថប្រយោជន៍និយោជិត

១. អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើ ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

២. អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

ទ. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែល ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យដាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ធ. ការប្រាក់

១ អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់ប្រសិទ្ធភាពគឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ការប្រាក់ (ត)

១. អត្រាការប្រាក់ប្រសិទ្ធភាព (ត)

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ការរំពឹងទុកលើការខាតបង់ឥណទាន)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទាន ដែលរំពឹងទុក (ការរំពឹងទុកលើការខាតបង់ឥណទាន)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

២. រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

៣. ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្ម មិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ការប្រាក់ (ត)

៣. ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ (ត)

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

៤. ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ន. កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសាផ្សេងទៀត ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូង ធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ចំណេញ/ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗតាម FVTPL

ចំណេញ/ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗតាម FVTPL សម្រាប់និស្សន្ទមិនមែនសម្រាប់ការជួញដូរដែលត្រូវបានរក្សាទុកសម្រាប់ទប់ស្កាត់ហានិភ័យ ហើយដែលពុំមានលក្ខណៈសម្បត្តិ សម្រាប់ទំនាក់ទំនងទប់ស្កាត់ហានិភ័យ (hedging relationship) ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុផ្សេងៗតាម FVTPL និងទ្រព្យសកម្មមិនសម្រាប់ការជួញដូរ ដែលវាស់វែងតាម FVTPL។ ធាតុទាំងនេះរួមមានការផ្លាស់ប្តូរតម្លៃសមស្រប អត្រាការប្រាក់ និងលម្អៀងពីការប្តូររូបិយប័ណ្ណ។

ដ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់ កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលការិយបរិច្ឆេទរាយការណ៍ នីមួយៗ ដើម្បីកំណត់ថា តើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាន របស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថា តើមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានកត់ត្រាបញ្ជាសមកវិញ ត្រឹមត្រូវតាមតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

ព. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាគ្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត”។

១. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

២. ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមត្រូវតាមតម្លៃដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជាសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

36. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៣. ពន្ធលើប្រាក់ចំណេញ (ត)

៣. ពន្ធពន្យារ (ត)

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែល ធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុលអាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌ ជាក់លាក់ណាមួយ។

ក. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃកាតព្វកិច្ចនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

ម. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

37. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យសំខាន់ៗ

កំណែទម្រង់អត្រាការប្រាក់ – ដំណាក់កាលទី២ (វិសោធនកម្ម ស.រ.ហ.អ.ក 9 ស.គ.អ.ក 39 ស.រ.ហ.អ.ក 7 ស.រ.ហ.អ.ក 4 និង ស.រ.ហ.អ.ក 16) (វិសោធនកម្មដំណាក់កាលទី២) បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

ធនាគារបានអនុវត្តវិសោធនកម្មដំណាក់កាលទី២ តាមវិធីសាស្ត្រប្រតិបត្តិសកម្ម។ ទោះជាយ៉ាងណាក៏ដោយ ការអនុលោមតាមករណីលើកលែងដែលបានអនុញ្ញាតក្នុងវិសោធនកម្មដំណាក់កាលទី២ ធនាគារបានជ្រើសរើសមិនធ្វើការកំណត់ឡើងវិញនូវព័ត៌មានប្រៀបធៀបសម្រាប់ការិយបរិច្ឆេទមុន ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តវិសោធនកម្មទាំងនេះ រួមទាំងមិនបញ្ចូលការបង្ហាញព័ត៌មានបន្ថែមសម្រាប់ 2020។ មិនមានផលប៉ះពាល់លើសមតុល្យមូលធនសម្រាប់ការិយបរិច្ឆេទមុន ដែលជាលទ្ធផលនៃការអនុវត្តឡើងវិញនោះទេ។

វិសោធនកម្មដំណាក់កាលទី២ ផ្តល់នូវការលើកលែងជាក់ស្តែងពីតម្រូវការដាក់លាក់នៅក្នុងស្តង់ដារ។ ការលើកលែងទាំងនេះទាក់ទងនឹងការកែប្រែឧបករណ៍ហិរញ្ញវត្ថុ នៅពេលដែលអត្រាការប្រាក់គោលក្នុងកិច្ចសន្យាត្រូវបានជំនួសដោយអត្រាការប្រាក់គោលជំនួសថ្មី។ នៅពេលដែលមូលដ្ឋានសម្រាប់កំណត់លំហូរសាច់ប្រាក់តាមកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុត្រូវបានផ្លាស់ប្តូរជាលទ្ធផលផ្ទាល់នៃកំណែទម្រង់អត្រាការប្រាក់ និងត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានសមូលសេដ្ឋកិច្ចវិសោធនកម្មដំណាក់កាលទី២ ផ្តល់នូវភាពចាំបាច់ជាក់ស្តែងដើម្បីធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពនៃហិរញ្ញវត្ថុ។ ឧបករណ៍មុនពេលអនុវត្តតម្រូវការដែលមានស្រាប់នៅក្នុងស្តង់ដារ។

ការអនុម័តវិសោធនកម្មដំណាក់កាលទី២ មិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ។ ស្តង់ដារថ្មីមួយចំនួនទៀតមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ផងដែរ ដែលមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

38. ស្តង់ដារថ្មី វិសោធនកម្មលើបទដ្ឋាន និងការបកស្រាយមិនទាន់ត្រូវបានអនុវត្ត

ស្តង់ដារថ្មី ការកែប្រែ និងការបកស្រាយថ្មីមួយចំនួន ទាក់ទងនឹងស្តង់ដារដែលមានស្រាប់បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត។ យ៉ាងណាមិញ ធនាគារមិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។



ស្តង់ដារ និងការបកស្រាយដែលបានធ្វើវិសោធនកម្មដូចខាងក្រោមមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារនោះទេ។

- ការបំពេញតាមកិច្ចសន្យា៖ តម្លៃនៃការបំពេញកិច្ចសន្យា (វិសោធនកម្មលើ ស.គ.អ.ក 37)។
- ភូរិវង្សៈ សម្បទានជួលដែលពាក់ព័ន្ធ ក្រោយថ្ងៃទី30 ខែមិថុនា ឆ្នាំ2021(វិសោធនកម្មលើ ស.រ.ហ.អ.ក 16)។
- ការកែលម្អប្រចាំឆ្នាំទៅលើស្តង់ដារ ស.រ.ហ.អ.ក 2018 – 2020។
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ការលក់មុននឹងការដាក់ប្រើប្រាស់ (វិសោធនកម្មលើ ស.គ.អ.ក 16)។
- វិសោធនកម្មសេចក្តីយោងទៅក្របខណ្ឌនៅក្នុងស្តង់ដារ ស.រ.ហ.អ.ក (វិសោធនកម្មលើ ស.រ.ហ.អ.ក 3)។
- ចំណាត់ថ្នាក់បំណុលដែលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក 1)។
- ការលាតត្រដាងព័ត៌មានលើគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 1 និងសេចក្តីផ្តើម ការណ៍ទី2 លើការអនុវត្ត ស.រ.ហ.អ.ក)។ និង
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 8)។



**The smarter
way to bank.**

BRED Bank (Cambodia) Plc. | Registration: 00002982 | Postal Code: 12210
Head Office: No. 30, Preah Norodom Boulevard, Sangkat Phsar Thmey 3, Khan Daun Penh, PhnomPenh, Cambodia.
Freephone: 1800 20 1234 | International: +855 23 999 222 | bredcambodia.com